

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ប.ក

**របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
និង
របាយការណ៍របស់សវនករឯករាជ្យ**

ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុន: គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បវរ ហ្វាយនែន ម.ក

ចុះបញ្ជីពាណិជ្ជកម្មលេខ: 00029713

ទីស្នាក់ការចុះបញ្ជី: ផ្ទះលេខ៩៩ក, ក្រុម៤, ភូមិរំចេក៥
ឃុំ រតនៈ, ក្រុង បាត់ដំបង
ខេត្ត បាត់ដំបង, ព្រះរាជាណាចក្រកម្ពុជា

ភាគទុនិក: លោក មាស ធន
អ្នកស្រី ង៉ែត នី
អ្នកស្រី ជា ចាន់ដា
លោក រឿន ផល្លី
សមាគមភាគហ៊ុនបុគ្គលិក ដែលមានលោកលី ចាន់ទី ជាតំណាងភាគទុនិក
លោកលី ចាន់ទី

ក្រុមប្រឹក្សាភិបាល:	លោក លី ចាន់ទី	ប្រធានក្រុមប្រឹក្សាភិបាល
	លោក សៅ រឿន	អនុប្រធានក្រុមប្រឹក្សាភិបាល
	លោក ព្រំ ម៉ារី	សមាជិក
	លោក សូស សុវណ្ណ	សមាជិក
	លោក ផេង រក្សា	សមាជិក

ធនាគារចំបងៗ: ធនាគារជាតិនៃកម្ពុជា
ធនាគារអេស៊ីលីដា ភីអិលស៊ី
ធនាគារអភិវឌ្ឍន៍អាស៊ីចំការ

សវនករ: អេចអឌីភី & អ៊ីសូស៊ីអេត ខូ អិលធីឌី

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

មាតិកា

ទំព័រ

1. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	1
2. របាយការណ៍របស់សវនករឯករាជ្យ	6
3. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	10
4. របាយការណ៍លទ្ធផលលម្អិត	11
5. របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	12
6. របាយការណ៍លំហូរសាច់ប្រាក់	14
7. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	16



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមធ្វើការបង្ហាញ ជូននូវរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនដោយភ្ជាប់ជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប័រវ៉ា ហ្វាយនែន ម.ក ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលបានធ្វើសវនកម្មច្បាស់លាស់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

សកម្មភាពចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាឥណទានស្របតាមច្បាប់អនុញ្ញាតិចំពោះប្រតិបត្តិការឥណទានជនបទនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពុំមានការប្រែប្រួលជាសារវន្តទៅលើសកម្មភាពចម្បងនៅក្នុងការិយបរិច្ឆេទនេះទេ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានដូចខាងក្រោម៖

	2019		2018	
	ពាន់រៀល ដុល្លារអាមេរិក		ពាន់រៀល ដុល្លារអាមេរិក	
	(កំណត់សម្គាល់២.៤)		(កំណត់សម្គាល់២.៤)	
ប្រាក់ចំណេញ/(ខាត)មុនពន្ធដារ	2,112,286	521,295	(80,895)	(19,999)
ចំណាយ/(ឥណទាន)ពន្ធលើប្រាក់ចំណេញ	(459,011)	(113,280)	183,066	45,257
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	1,653,275	408,015	102,171	25,258

ភាគលាភ

ពុំមានភាគលាភណាត្រូវបានប្រកាស ឬត្រូវបានបង់ ហើយក្រុមប្រឹក្សាភិបាលក៏ពុំបានផ្តល់ជាអនុសាសន៍ឲ្យមានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទនេះទេ។

ដើមទុន

ដើមទុនចុះបញ្ជី និងដែលបានបង់របស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មានចំនួន ៩,៧៤១,៦០០ ពាន់រៀល (ប្រាំបួនលានប្រាំពីរសែនបួនម៉ឺនមួយពាន់ប្រាំមួយរយពាន់រៀល) (២០១៨: ៩,៧៤១,៦០០ ពាន់រៀល (ប្រាំបួនលានប្រាំពីរសែនបួនម៉ឺនមួយពាន់ប្រាំមួយរយពាន់រៀល)) ដែលក្នុងនោះក្នុងមួយភាគហ៊ុនស្មើនឹង ២០០ ពាន់រៀល។ ភាគហ៊ុននិងរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនលម្អិតត្រូវបានលាតត្រដាងនៅកំណត់សម្គាល់ទី ១៧។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែល ម.ក

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុង និង សំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ឥណទានអាក្រក់ និង ឥណទានជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា វិធានការទាក់ទងនឹងការលុបចោលនូវឥណទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយមានការជឿជាក់ថាមិនមានឥណទានអាក្រក់ និងសំវិធានធនត្រូវបានធ្វើឡើងសម្រាប់ឥណទានជាប់សង្ស័យ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានពិនិត្យឃើញមានស្ថានភាពណាមួយដែលអាចនឹងបណ្តាលឲ្យមានការលុបបំបាត់ចោលឥណទានអាក្រក់ ឬការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះមានចំនួនខ្លះខាតជាសារវន្តនោះឡើយ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មចរន្តទាំងអស់ ក្រៅពីបំណុលដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ហើយដែលទំនងជាមិនអាចលក់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលរំពឹងទុកថានឹងអាចប្រមូលបានជាក់ស្តែង។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្ត នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាមានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងដែលនឹងធ្វើឲ្យប៉ះពាល់ដល់វិធីសាស្ត្រកំណត់តម្លៃដែលបានអនុវត្តកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

បំណុលយថាភាព

នាថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (ក) ការប្រែប្រួលទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ដែលកើតមានឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាមួយចាប់តាំងពីដំណាច់ឆ្នាំឡើយ ឬ
- (ខ) បំណុលយថាភាពណាមួយដែលកើតមានឡើងចំពោះក្រុមហ៊ុន ចាប់តាំងពីចុងការិយបរិច្ឆេទក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

បំណុលយថាភាព (ត)

ក្រុមប្រឹក្សាភិបាលមានមតិថា ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗទៀតរបស់ក្រុមហ៊ុន ដែលត្រូវបំពេញឬអាចនឹងត្រូវបំពេញក្នុងរយៈពេល12ខែបន្ទាប់ពីចុងការិយបរិច្ឆេទនេះ ដែលនឹងធ្វើឲ្យមានផលប៉ះពាល់ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានកែតម្រូវនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនឹងបណ្តាលឲ្យមានគូលេខនៃចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

ក្រុមប្រឹក្សាភិបាលមានមតិថា លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះមិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមាន លក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទ ដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និង មិនប្រក្រតីកើតមានឡើងដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរាយការណ៍

ពុំមានព្រឹត្តិការណ៍សារវន្តកើតឡើងក្រោយកាលបរិច្ឆេទរាយការណ៍ ដែលតម្រូវឲ្យមានការលាតត្រដាង ឬនិយ័តភាពក្រៅពីព្រឹត្តិការណ៍ដែលបានលាតត្រដាងរួចហើយ នៅក្នុងកំណត់សម្គាល់ដែលភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ។

សមាជិកក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលបម្រើការនៅក្នុងការិយបរិច្ឆេទនិងនាថ្ងៃចេញរបាយការណ៍នេះមានរាយនាមដូចខាងក្រោម៖

លោក លី ចាន់ទី	ប្រធានក្រុមប្រឹក្សាភិបាល
លោក សៅ រៀន	អនុប្រធានក្រុមប្រឹក្សាភិបាល
លោក ព្រំ ម៉ារី	សមាជិក
លោក សួស សុវណ្ណ	សមាជិក
លោក ផេង រក្សា	សមាជិក

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាលត្រូវបានលាតត្រដាងនៅកំណត់សម្គាល់ទី 17។

គ្រឹះស្ថានបរិក្ខេបប្រឹក្សាភិបាល បឋម ហ្វាយនែល ម.ក

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

មិនថានៅក្នុងការិយបរិច្ឆេទឬនៅក្នុងអំឡុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ គឺមិនមានកិច្ចព្រមព្រៀងណាមួយដែលក្រុមហ៊ុនជាភាគីម្ខាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះអាចផ្តល់លទ្ធភាពដល់ក្រុមប្រឹក្សាភិបាលណាម្នាក់ឲ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬបំណុលរបស់ក្រុមហ៊ុន ឬសាជីវកម្មដទៃ។

ចាប់តាំងពីក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនៃឆ្នាំកន្លងទៅ ក្រុមប្រឹក្សាភិបាលពុំបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានរាប់បញ្ចូលក្នុងចំនួនសរុបនៃឥណទានដែលបានទទួល ឬកំណត់នឹងអាចទទួលបានដោយក្រុមប្រឹក្សាភិបាល) តាមរយៈការចុះកិច្ចសន្យាឡើងដោយក្រុមហ៊ុនជាមួយក្រុមប្រឹក្សាភិបាល ឬដោយក្រុមហ៊ុនផ្សេងដែលមានក្រុមប្រឹក្សាភិបាលជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនផ្សេង ដែលមានក្រុមប្រឹក្សាភិបាលជាសមាជិកនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើនជាងអ្វីត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះក្រុមប្រឹក្សាភិបាលត្រូវ៖

- (ក) អនុវត្តនូវគោលការណ៍គណនេយ្យសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនេះប្រកបដោយសង្គតិភាព។
- (ខ) អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (“CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម”) ឬប្រសិនបើមានការផ្លាស់ប្តូរពីនេះដើម្បី បង្ហាញពីភាពពិត និងត្រឹមត្រូវ គឺត្រូវតែបង្ហាញ និងពន្យល់ឲ្យបានច្បាស់លាស់ និងកំណត់ចំនួននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (គ) ត្រួតពិនិត្យប្រព័ន្ធដំណើរការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងការរក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព។
- (ឃ) វាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុនចំពោះការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃស្តង់ដារគណនេយ្យ លើកលែងតែក្រុមប្រឹក្សាភិបាលមានបំណងចង់ជម្រះបញ្ជីក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។
- (ង) ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចសំខាន់ៗទាំងឡាយដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា បានអនុវត្តនូវរាល់តម្រូវការដូចដែលបានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់មកជាមួយដូចបានបង្ហាញនៅទំព័រទី 10 ដល់ 64 ថាបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (“CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម”) ។

ចុះហត្ថលេខាដោយអនុលោមទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល



លោក មាស ធន

នាយកប្រតិបត្តិ

បាត់ដំបង ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បវរ ហ្វាយនែន ម.ក

មតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បវរ ហ្វាយនែន ម.ក ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ របាយការណ៍លទ្ធផលលម្អិត របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗដែលបានបង្ហាញនៅទំព័រទី 10 ដល់ 64។

ជាមតិរបស់យើងខ្ញុំរបាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញនូវភាពត្រឹមត្រូវ ក្នុងកម្រិតជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០១៩ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (“CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម”)។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពីការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យភាពពីក្រុមហ៊ុនតាមគោលការណ៍នៃ “ក្រមសីលធម៌សម្រាប់ គណនេយ្យករជំនាញវិជ្ជាជីវៈ” ហៅកាត់ថា (IESBA Code) ដែលដាក់ចេញដោយ គណៈក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករបន្ថែមនេះទៀតយើងខ្ញុំក៏បានបំពេញតាមក្របខ័ណ្ឌទំនួលខុសត្រូវក្រមសីលធម៌ផ្សេងៗ ស្របតាម IESBA Code។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

របាយការណ៍របស់សវនករឯករាជ្យ (ត)

ជូនចំពោះភាគទុនិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗទៀត។ ព័ត៌មានផ្សេងៗទៀតដែលបានទទួលត្រឹម កាលបរិច្ឆេទនៃរបាយការណ៍របស់សវនករ មានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលដែលបានបង្ហាញនៅ ទំព័រទី 1 ដល់ទី 5 និងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដែលរំពឹងថានឹងរួចរាល់បន្ទាប់ពីកាលបរិច្ឆេទនៃ របាយការណ៍សវនកម្មនេះ ។

មតិរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់ព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំក៏មិន បានបញ្ចេញការសន្និដ្ឋានជាក់លាក់បន្ថែមលើនេះដែរ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺត្រូវអាន ព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយ របាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជា សារវន្តឬទេ។ ប្រសិនបើមានព័ត៌មានផ្សេងៗដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្ម នេះអាចឲ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើង យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាព ជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាស ធុនតូច និងមធ្យម ហើយនិងទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាព ចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឲ្យជឿជាក់ពីការបង្ហាញខុសជាសារវន្តដោយសារតែការ ភ្លេងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាព របស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធនូវ បញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្អាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃ ទៀតក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានការទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុរបស់ ក្រុមហ៊ុន។

របាយការណ៍របស់សវនករឯករាជ្យ (ត)

ជូនចំពោះភាគទុនិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំគឺផ្តល់នូវអំណះអំណាងសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួមបញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផលគឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែវាមិនអាចធានាថាគ្រប់ពេលនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជាអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្តនៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នាមានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវភាពយកចិត្តទុកដាក់ក្នុងអំឡុងពេលសវនកម្ម។ យើងខ្ញុំក៏បាន៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្ត លើរបាយការណ៍ហិរញ្ញវត្ថុដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលកើតឡើងដោយសារតែ ការក្លែងបន្លំមានលក្ខណៈខ្ពស់ជាង ការបង្ហាញខុសកើតឡើងពីកំហុសឆ្គងដោយសារតែ ការក្លែងបន្លំអាចរួមបញ្ចូលទាំង ការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ។
- ការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យ ដែលក្រុមហ៊ុនបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។

របាយការណ៍របស់សវនករឯករាជ្យ (ត)

ជូនចំពោះភាគទុនិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ (ត)

- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថា តើភាពមិនច្បាស់លាស់ជាសារវន្តពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ក្រុមហ៊ុនដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្តយើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគត អាចធ្វើឲ្យបញ្ឈប់នូវនិរន្តរភាពនៃអាជីវកម្ម។
- វាយតម្លៃលើការបង្ហាញ រចនាសម្ព័ន្ធ និងមាតិកាទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថា តើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

យើងខ្ញុំបានផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ច ចំពោះកត្តាពាក់ព័ន្ធពីសវនកម្មរួមមានជាអាទិ៍វិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងបញ្ហាជាសារវន្តរួមបញ្ចូលទាំងចំណុចខ្វះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន អេចអឌីត & អ៊ីស៊ីអេត ខូ អិលធីឌី



ពៅ ដារ៉ា
នាយកសវនករ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី28 ខែកញ្ញា ឆ្នាំ2020

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែល ម.ក

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

		2019		2018	
	កំណត់ សម្គាល់	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	6	201,829	49,529	142,323	35,421
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅ ធនាគារជាតិនៃកម្ពុជា	7	487,200	119,558	487,080	121,224
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅ ធនាគារផ្សេងៗ	8	1,950,984	478,769	340,167	84,661
ឥណទានផ្តល់ដល់អតិថិជនសុទ្ធ	9	32,862,987	8,064,537	30,845,780	7,676,899
ទ្រព្យសកម្មផ្សេងៗ	10	195,836	48,058	56,660	14,101
ទ្រព្យ និងបរិក្ខារ	11	1,215,034	298,168	1,234,124	307,149
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	15(ក)	61,435	15,076	289,523	72,056
ទ្រព្យសកម្មសរុប		36,975,305	9,073,695	33,395,657	8,311,511
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើពីអតិថិជន	12	2,429,841	596,280	4,786,152	1,191,179
បំណុលផ្សេងៗ	13	1,613,512	395,954	1,773,839	441,473
ប្រាក់កម្ចី	14	11,586,205	2,843,240	7,106,316	1,768,620
បំណុលពន្ធលើប្រាក់ចំណេញ ប្រចាំឆ្នាំ	15(ខ)	63,993	15,704	100,871	25,105
បំណុលសរុប		15,693,551	3,851,178	13,767,178	3,426,377
មូលធន					
គម្រោងដើមទុន SEAD	16	949,821	237,455	949,821	237,455
ដើមទុន	17	9,741,600	2,435,400	9,741,600	2,435,400
ទុនបម្រុងតាមបទប្បញ្ញត្តិ	18	386,227	94,780	418,890	104,253
ប្រាក់ចំណេញរក្សាទុក		10,204,106	2,504,075	8,518,168	2,120,002
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(49,193)	-	(11,976)
មូលធនសរុប		21,281,754	5,222,517	19,628,479	4,885,134
បំណុល និងមូលធនសរុប		36,975,305	9,073,695	33,395,657	8,311,511

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

របាយការណ៍លទ្ធផលលម្អិត

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ 2019

		2019		2018	
	កំណត់ សម្គាល់	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)
ចំណូលពីការប្រាក់	19	5,622,197	1,387,512	5,188,667	1,282,736
ចំណាយលើការប្រាក់	20	(570,673)	(140,837)	(665,015)	(164,404)
ចំណូលពីការប្រាក់សុទ្ធ		5,051,524	1,246,675	4,523,652	1,118,332
ចំណូលកម្រៃ និងជើងសារ		194,445	47,987	-	-
ចំណូលពីប្រតិបត្តិការផ្សេងៗ	21	1,088,530	268,640	197,797	48,899
ចំណូលប្រតិបត្តិការសរុប		6,334,499	1,563,302	4,721,449	1,167,231
ចំណាយប្រតិបត្តិការផ្សេងៗ	22	(4,117,392)	(1,016,138)	(5,105,680)	(1,262,220)
ការខាតបង់លើ/(តំហាយ)ឱនភាព					
នៃទ្រព្យសកម្មហិរញ្ញវត្ថុ	9	(45,207)	(11,157)	381,878	94,407
រំលស់		(59,614)	(14,712)	(78,542)	(19,417)
ប្រាក់ចំណេញ/(ខាត)មុនពន្ធដារ		2,112,286	521,295	(80,895)	(19,999)
ចំណាយ/(ផលទាន) ពន្ធលើប្រាក់					
ចំណេញ	15(គ)	(459,011)	(113,280)	183,066	45,257
ប្រាក់ចំណេញសុទ្ធសម្រាប់		1,653,275	408,015	102,171	25,258
ការិយបរិច្ឆេទ					
លទ្ធផលលម្អិតផ្សេងៗ					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(70,632)	-	23,040
ប្រាក់ចំណេញលម្អិតសរុបសម្រាប់		1,653,275	337,383	102,171	48,298
ការិយបរិច្ឆេទ					

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែល ម.ក

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

	គម្រោងដើមទុន SEAD		ដើមទុន		ទុនបម្រុងតាម បទប្បញ្ញត្តិ		ប្រាក់ចំណេញរក្សាទុក		លម្អៀងពីការប្តូរ រូបិយប័ណ្ណ		សរុប	
	ពាន់រៀល	ដុល្លារ អាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារ អាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារ អាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារ អាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារ អាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារ អាមេរិក (កំណត់ សម្គាល់២.៤)
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	949,821	237,455	9,741,600	2,435,400	651,384	161,353	8,183,503	2,027,125	-	(24,497)	19,526,308	4,836,836
លទ្ធផលលម្អិតសម្រាប់ ការិយបរិច្ឆេទ												
ការផ្ទេរ	-	-	-	-	(232,494)	(57,100)	232,494	57,100	-	-	-	-
ប្រាក់ចំណេញសុទ្ធ សម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	-	102,171	25,258	-	-	102,171	25,258
លទ្ធផលលម្អិតផ្សេងៗ												
លម្អៀងពីការប្តូរ រូបិយប័ណ្ណ	-	-	-	-	-	-	-	10,519	-	12,521	-	23,040
សរុបលទ្ធផល លម្អិតសម្រាប់ ការិយបរិច្ឆេទ	-	-	-	-	(232,494)	(57,100)	334,665	92,877	-	12,521	102,171	48,298
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	949,821	237,455	9,741,600	2,435,400	418,890	104,253	8,518,168	2,120,002	-	(11,976)	19,628,479	4,885,134

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

	គម្រោងដើមទុន SEAD		ដើមទុន		ទុនបម្រុងតាម បទប្បញ្ញត្តិ		ប្រាក់ចំណេញរក្សាទុក		លម្អៀងពីការប្តូរ រូបិយប័ណ្ណ		សរុប	
	ពាន់រៀល	ដុល្លារ	ពាន់រៀល	ដុល្លារ	ពាន់រៀល	ដុល្លារ	ពាន់រៀល	ដុល្លារ	ពាន់រៀល	ដុល្លារ	ពាន់រៀល	ដុល្លារ
		អាមេរិក		អាមេរិក		អាមេរិក		អាមេរិក		អាមេរិក		អាមេរិក
	(កំណត់ សម្គាល់២.៤)		(កំណត់ សម្គាល់២.៤)		(កំណត់ សម្គាល់២.៤)		(កំណត់ សម្គាល់២.៤)		(កំណត់ សម្គាល់២.៤)		(កំណត់ សម្គាល់២.៤)	
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	949,821	237,455	9,741,600	2,435,400	418,890	104,253	8,518,168	2,120,002	-	(11,976)	19,628,479	4,885,134
លទ្ធផលលម្អិតសម្រាប់ ការិយបរិច្ឆេទ												
ការផ្ទេរ	-	-	-	-	(32,663)	(9,473)	32,663	9,473	-	-	-	-
ប្រាក់ចំណេញសុទ្ធ												
សម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	-	1,653,275	408,015	-	-	1,653,275	408,015
លទ្ធផលលម្អិតផ្សេងៗ												
លម្អៀងពីការប្តូរ រូបិយប័ណ្ណ	-	-	-	-	-	-	-	(33,415)	-	(37,217)	-	(70,632)
សរុបលទ្ធផល លម្អិតសម្រាប់ ការិយបរិច្ឆេទ	-	-	-	-	(32,663)	(9,473)	1,685,938	384,073	-	(37,217)	1,653,275	337,383
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	949,821	237,455	9,741,600	2,435,400	386,227	94,780	10,204,106	2,504,075	-	(49,193)	21,281,754	5,222,517

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ និយ័តភាពលើ:	1,653,275	408,015	102,171	25,258
ចំណាយ/(ឥណទាន)ពន្ធលើប្រាក់ចំណេញ	459,011	113,280	(183,066)	(45,257)
ការខាតបង់លើ/(តំហាយ)ឱនភាពនៃទ្រព្យ សកម្មហិរញ្ញវត្ថុ	45,207	11,157	(381,878)	(94,407)
រំលស់	59,614	14,712	78,542	19,417
លម្អៀងលើអត្រាប្តូរប្រាក់	948,100	233,983	-	-
ការលុបចោលទ្រព្យនិងបរិក្ខារ	-	-	182,155	45,032
ចំណេញលើការលក់ទ្រព្យនិងបរិក្ខារ	(12,373)	(3,054)	-	-
	3,152,834	778,093	(202,076)	(49,957)
បម្រែបម្រួល ៖				
ឥណទានផ្តល់ដល់អតិថិជន	(3,010,515)	(742,970)	4,014,957	992,573
ទ្រព្យសកម្មផ្សេងៗ	(139,176)	(34,347)	(30,610)	(7,567)
ប្រាក់បញ្ញើពីអតិថិជន	(2,356,311)	(581,518)	(4,253,070)	(1,051,439)
បំណុលផ្សេងៗ	(160,327)	(39,567)	493,394	121,976
	(2,513,495)	(620,309)	22,595	5,586
ពន្ធលើប្រាក់ចំណេញដែលបានបង់	(267,800)	(66,091)	(275,382)	(68,080)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាព ប្រតិបត្តិការ	(2,781,295)	(686,400)	(252,787)	(62,494)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ប្រាក់តម្កល់ធានាលើដើមទុន	-	-	(487,080)	(120,415)
ការទិញទ្រព្យ និងបរិក្ខារ	(40,606)	(10,021)	(10,210)	(2,524)
ប្រាក់ដែលលក់បានពីការលក់ទ្រព្យ និង បរិក្ខារ	12,455	3,074	-	-
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាព វិនិយោគ	(28,151)	(6,947)	(497,290)	(122,939)

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មរម ហ្វាយនែន ម.ក

របាយការណ៍លំហូរសាច់ប្រាក់ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
	(កំណត់	(កំណត់	(កំណត់	(កំណត់
	សម្គាល់2.4)	សម្គាល់2.4)	សម្គាល់2.4)	សម្គាល់2.4)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
ប្រាក់កម្ចី	7,200,205	1,776,951	-	-
សាច់ប្រាក់ទទួលបានពីការទូទាត់សង	(2,720,316)	(671,351)	(138,003)	(34,117)
សាច់ប្រាក់សុទ្ធទទួលបានពី/(ប្រើប្រាស់ក្នុង)				
សកម្មភាពហិរញ្ញប្បទាន	4,479,889	1,105,600	(138,003)	(34,117)
ការកើនឡើង/(ថយចុះ) សុទ្ធនៃសាច់ប្រាក់ និង				
សាច់ប្រាក់ សមមូល	1,670,443	412,253	(888,080)	(219,550)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើម				
ការិយបរិច្ឆេទ	482,490	120,082	1,370,570	339,502
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(4,008)	-	130
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុង				
ការិយបរិច្ឆេទ (កំណត់សម្គាល់23)	2,152,933	528,327	482,490	120,082

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

១. ព័ត៌មានអំពីក្រុមហ៊ុន

បឋមហ្វាយនែន ម.ក (ហៅកាត់ថា “ក្រុមហ៊ុន”) បានចុះបញ្ជីពាណិជ្ជកម្មជា ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០២៩៧១៣ ចុះថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៧ ជាមួយក្រសួងពាណិជ្ជកម្ម។ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៧ ក្រុមហ៊ុនបានទទួល អាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា (ហៅកាត់ថា “ធនាគារកណ្តាល”) ដើម្បីធ្វើប្រតិបត្តិការជាប្រតិបត្តិករ ឥណទានជនបទ។

ក្រុមហ៊ុនត្រូវបានគេស្គាល់ថាជាសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច ខ្នាតតូច (“SEAD” ឬ “គម្រោង”) ដែល ដំណើរការតាមរយៈអង្គការយើងអន្តរជាតិ (“CARE INTERNATIONAL”)។ គម្រោងសន្សំគឺជាផ្នែកមួយ នៃគម្រោងរបស់អង្គការយើងអន្តរជាតិក្នុងខេត្តបាត់ដំបង។

គម្រោងនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ ក្នុងគោលបំណងដើម្បីលើកកម្ពស់សុវត្ថិភាពសេដ្ឋកិច្ច របស់គ្រួសារដែលមានប្រាក់ចំណូលទាប តាមរយៈការប្រមូលផ្តុំប្រាក់សន្សំរបស់សមាជិក។ គម្រោង នេះត្រូវបានអនុវត្តតាមរយៈក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុតាមសហគមន៍ ដោយបង្កើតសហគមន៍សន្សំប្រាក់ នៅថ្នាក់សហគមន៍។

នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០០២ SEAD ត្រូវបានចុះបញ្ជីជាសហគមន៍ក្រៅរដ្ឋាភិបាលក្រោមឈ្មោះថា សហព័ន្ធសន្សំប្រាក់ និងឥណទានកម្ពុជា “Cambodia Savings and Credit Federation” (CSCF)។ បន្ទាប់មកនាថ្ងៃទី១ ខែតុលា ឆ្នាំ២០០២ សហព័ន្ធសន្សំប្រាក់ និងឥណទានកម្ពុជា (CSCF) បានស្នើសុំទៅ ក្រសួងមហាផ្ទៃ ដោយប្តូរឈ្មោះរបស់ខ្លួនទៅជាសហគមន៍សហព័ន្ធសហគមន៍សន្សំប្រាក់កម្ពុជា “Cambodia Savings and Credit Federation” (CSCF)។

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុនគឺ ផ្តល់សេវាហិរញ្ញវត្ថុទៅដល់គ្រួសារដែលមានប្រាក់ចំណូល ទាប និងសេវាផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុដែលមានចែងនៅក្នុងវិសាលភាពរបស់ អាជ្ញាប័ណ្ណប្រតិបត្តិករឥណទានជនបទនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនមាន សាខាចំនួន ៣ ដែលមានទីតាំងស្ថិតនៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងស្រុកបរវេល។ ក្រុមហ៊ុនមានការិយាល័យកណ្តាលនៅផ្ទះលេខ ៩៩ ក្រុម៤ ភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ព្រះរាជាណាចក្រកម្ពុជា។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុនមានបុគ្គលិកសរុបចំនួន ១២៦ នាក់ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មាន បុគ្គលិកចំនួន ១៣៩ នាក់)។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

2. មូលដ្ឋាននៃការរៀបចំ

2.1 របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (“CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម”)។

របាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ឆ្នាំដែលបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩) គឺជារបាយការណ៍ហិរញ្ញវត្ថុដំបូងរបស់ក្រុមហ៊ុន ដែលអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម។ មុនឆ្នាំ 2019 របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំដោយអនុលោមតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ក្រុមហ៊ុនបានអនុវត្តប្រកបដោយសង្គតិភាពក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ នៅគ្រប់ការិយបរិច្ឆេទដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ផលប៉ះពាល់លើរបាយការណ៍ហិរញ្ញវត្ថុ ចំពោះការផ្លាស់ប្តូរទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ទី៤ ខាងក្រោម។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងផ្តល់សិទ្ធិផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។

2.2 ការិយបរិច្ឆេទហិរញ្ញវត្ថុ

ការិយបរិច្ឆេទហិរញ្ញវត្ថុរបស់ក្រុមហ៊ុនចាប់ផ្តើមនៅថ្ងៃទី១ ខែ មករា និង បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ។

2.3 មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើម។

2.4 រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជាគឺប្រាក់រៀល។ ក្រុមហ៊ុនធ្វើប្រតិបត្តិការ និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនផ្អែកលើមូលដ្ឋានរូបិយប័ណ្ណប្រភេទ គឺប្រាក់ដុល្លារអាមេរិក ប្រាក់រៀល និងប្រាក់បាតថៃ។ អ្នកគ្រប់គ្រងបានកំណត់ប្រាក់ដុល្លារអាមេរិក ជារូបិយប័ណ្ណគោលព្រោះវាបានឆ្លុះបញ្ចាំងពីភាពចាំបាច់នៃសេដ្ឋកិច្ច ប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ក្រុមហ៊ុន។

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់រៀលដែលជារូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជា។ តួលេខទាំងអស់ត្រូវបានបង្កើនឡើងចុះទៅនឹងតួលេខដែលនៅជិតបំផុតហៅកាត់ថា (“ពាន់រៀល”) លើកលែងតែមានការបញ្ជាក់ផ្សេងទៀត។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

2. មូលដ្ឋាននៃការរៀបចំ (ត)

2.4 រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ (ត)

ការប្តូររូបិយប័ណ្ណពីប្រាក់រៀលទៅជាប្រាក់ដុល្លារអាមេរិកត្រូវបានធ្វើឡើង ដើម្បីធ្វើការកំណត់បង្ហាញ របាយការណ៍ហិរញ្ញវត្ថុ។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិកនាការលើកលែងតែការណ៍ហើយ មូលធនត្រូវ បានប្តូរដោយប្រើអត្រាប្តូរប្រាក់ប្រតិសាស្ត្រ។ ដោយឡែករបាយការណ៍លទ្ធផលលម្អិត និងរបាយការណ៍ លំហូរសាច់ប្រាក់គឺត្រូវបានប្តូរទៅជាប្រាក់រៀលដោយប្រើអត្រាប្តូរប្រាក់មធ្យមប្រចាំឆ្នាំ។ លម្អៀងលើអត្រា ប្តូរប្រាក់ ពីការប្តូរនេះត្រូវបានទទួលស្គាល់ជា “លម្អៀងពីការប្តូររូបិយប័ណ្ណ” នៅក្នុងលទ្ធផលលម្អិតផ្សេងៗ។ លម្អៀងពីការប្តូររូបិយប័ណ្ណបង្កត្រូវបានកត់ត្រាជាផ្នែកមួយនៅក្នុងរបាយការណ៍មូលធន។ គ្រប់តួលេខ ជាប្រាក់រៀលត្រូវបានបង្កត់ជាខ្ទង់ពាន់ឡើងចុះទៅនឹងតួលេខដែលនៅជិតបំផុតហៅកាត់ថា (“ពាន់រៀល”) លើកលែងតែមានការបញ្ជាក់ផ្សេងទៀត។

ក្រុមហ៊ុនប្រើប្រាស់អត្រាប្តូរប្រាក់ដូចខាងក្រោម៖

សម្រាប់ការិយបរិច្ឆេទបញ្ចប់	អត្រាចុងគ្រា	អត្រាមធ្យម
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	1 ដុល្លារ = 4,075 រៀល	1 ដុល្លារ= 4,052 រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	1 ដុល្លារ = 4,018 រៀល	1 ដុល្លារ= 4,045 រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	1 ដុល្លារ = 4,037 រៀល	មិនប្រើ

តួលេខជាប្រាក់រៀលនេះមិនត្រូវបានយកមកបកស្រាយថា តួលេខដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់ រៀល ឬនឹងត្រូវប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រា ប្តូរប្រាក់ផ្សេងទៀតនោះ ឡើយ។

2.5 ការប៉ាន់ស្មាននិងការវិនិច្ឆ័យ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តម្រូវឲ្យអ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មត ដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្មបំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនេះ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែលើការប៉ាន់ស្មាន គណនេយ្យត្រូវបានទទួលស្គាល់ និងកត់ត្រានៅក្នុងការិយបរិច្ឆេទ ដែលការប៉ាន់ស្មាននោះត្រូវបានកែប្រែ និងការិយបរិច្ឆេទអនាគតដែលមានផលប៉ះពាល់ដោយការកែប្រែនោះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

2. មូលដ្ឋាននៃការរៀបចំ (ត)

2.5 ការប៉ាន់ស្មាននិងការវិនិច្ឆ័យ (ត)

ព័ត៌មាននៃការសន្មត និងការប៉ាន់ប្រមាណដែលមានភាពមិនច្បាស់លាស់ ដែលមានផលប៉ះពាល់ខ្លាំង លើការធ្វើនិយ័តកម្ម ក្នុងការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានកំណត់ដូចខាង ក្រោម ទាក់ទងនឹងការឱនភាពនៃឧបករណ៍ហិរញ្ញវត្ថុ ដែលបានបង្ហាញនៅក្នុងគោលនយោបាយ គណនេយ្យ 3.17 (ឆ) - ការកំណត់អត្តសញ្ញាណនិងការវាស់វែងនៃឱនភាពនិងកំណត់សម្គាល់ 5។

3. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗដែលត្រូវបានអនុម័តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ត្រូវបានកំណត់ដូចខាងក្រោម។ គោលនយោបាយទាំងនេះត្រូវបានអនុវត្តប្រកបដោយសង្គតិភាពនៅ គ្រប់ការិយបរិច្ឆេទដែលបានបង្ហាញលើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

3.1 មូលដ្ឋាននៃការសរុបរួម

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន រួមមានរបាយការណ៍ហិរញ្ញវត្ថុរបស់ទីស្នាក់ការកណ្តាល និងសាខា របស់ខ្លួន។ រាល់សមតុល្យ និងប្រតិបត្តិការអន្តរសាខាទាំងអស់ត្រូវបានលុបបំបាត់ចោល។

3.2 សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន សាច់ប្រាក់ក្នុងដៃ និងសមតុល្យធនាគារ និងប្រាក់បញ្ញើនៅ ធនាគារ ដែលមានកាលសន្តនៅពេលតម្កល់ដំបូងមានរយៈពេល៣ខែ ឬតិចជាង និងការវិនិយោគ រយៈពេលខ្លី និងដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បានដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ ប្តូរតម្លៃ។

សាច់ប្រាក់ និងសាច់ប្រាក់សមមូលត្រូវបានកត់ត្រាតាម រំលស់ថ្លៃដើមនៅក្នុងរបាយការណ៍ស្ថានភាព ហិរញ្ញវត្ថុ។

3.3 ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ ត្រូវបានកត់ត្រាតាមរំលស់ថ្លៃដើមនៅក្នុងរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែល ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

3.4 ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារជាតិនៃកម្ពុជា

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា គឺរួមបញ្ចូលទាំងប្រាក់តម្កល់ធានាដើមទុន។ ប្រាក់តម្កល់ធានាដើមទុន ត្រូវបានរក្សាទុកស្របតាមច្បាប់កម្ពុជាស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុហើយត្រូវបានកំណត់ដោយភាគរយនៃដើមទុនអប្បបរមាដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។

ប្រាក់តម្កល់ធានាដើមទុន មិនអាចផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនទេ ហេតុដូច្នេះមិនត្រូវបានចាត់ទុកថាជាផ្នែកមួយនៃសាច់ប្រាក់ និងសមមូលសាច់ប្រាក់សម្រាប់បង្ហាញក្នុងរបាយការណ៍លំហូរសាច់ប្រាក់ឡើយ។

សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា ត្រូវបានគិតតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

3.5 ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជន គឺជាទ្រព្យសកម្មហិរញ្ញវត្ថុ ដែលការទូទាត់សងថេរឬអាចកំណត់បានហើយ មិនមានតម្លៃសម្រង់ពីទីផ្សារសកម្ម ហើយក្រុមហ៊ុនមិនមានបំណងលក់ភ្លាមៗ ឬក្នុងរយៈពេលខ្លីណាមួយនោះទេ។

ឥណទាន ត្រូវបានគណនាតាមតម្លៃសមស្របបូកនឹងការចំណាយប្រតិបត្តិការដោយផ្ទាល់បន្ថែម ហើយត្រូវបានគណនាជាបន្តបន្ទាប់គិតតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

3.6 ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាតាមរំលស់ថ្លៃដើមដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

3.7 ទ្រព្យ និងបរិក្ខារ

(ក) ការទទួលស្គាល់ និងការវាស់វែង

ផ្នែកទ្រព្យ និងបរិក្ខារ ត្រូវបានកត់ត្រាតាមវិធីសាស្ត្រថ្លៃដើម ដករំលស់បង្គុរ និងការខាតបង់បង្គុរលើឱនភាពនៃតម្លៃបង្គុរប្រសិនបើមាន។

នៅពេលផ្នែកនៃទ្រព្យ និងបរិក្ខារមានអាយុកាលប្រើប្រាស់ខុសៗគ្នា ធាតុទាំងនោះត្រូវបានគេចាត់ទុកជាផ្នែកផ្សេងៗ (សមាសធាតុចម្បងៗ) នៃទ្រព្យ និងបរិក្ខារ។

ចំណេញ ឬខាតលើការលក់ចេញនៃទ្រព្យ និងបរិក្ខារណាមួយ ត្រូវបានកំណត់ដោយភាពខុសគ្នារវាងសាច់ប្រាក់ទទួលបានពីការលក់ និងតម្លៃយោងនៃផ្នែកនោះ ហើយត្រូវបានទទួលស្គាល់ជាប្រាក់ចំណូល ផ្សេងៗ នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

3.7 ទ្រព្យ និងបរិក្ខារ (ត)

(ខ) ការចំណាយបន្ទាប់

ថ្លៃដើមនៃការផ្លាស់ប្តូរធាតុមួយនៃទ្រព្យ និងបរិក្ខារដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូកបញ្ចូលនៅក្នុងតម្លៃយោងនៃផ្នែកនោះ។ ប្រសិនបើវាអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដល់ក្រុមហ៊ុន ហើយតម្លៃរបស់វាអាចវាស់វែងបានដោយភាពជឿជាក់។ តម្លៃយោងនៃធាតុដែលបានជំនួសនោះត្រូវបានលុបចោល។ រាល់ចំណាយក្នុងការថែទាំប្រចាំថ្ងៃផ្សេងៗ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាតក្នុងការិយបរិច្ឆេទដែលបានកើតឡើង។

(គ) រំលស់

រំលស់នៃទ្រព្យ និង បរិក្ខារត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលសកម្មភាពដែលត្រូវបានគណនាតាមវិធីសាស្ត្ររំលស់ថេរទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យសកម្មនីមួយៗដូចខាងក្រោម៖

	ចំនួនឆ្នាំ
អាគារ	5ឆ្នាំ
គ្រឿងសង្ហារឹម	2ឆ្នាំ
យានយន្ត	2-5ឆ្នាំ
បរិក្ខារកុំព្យូទ័រនិងការិយាល័យ	2ឆ្នាំ

ដីមិនត្រូវបានរំលស់។

ប្រសិនបើមានការកែប្រែជាសារវន្តទៅលើអត្រារំលស់ អាយុកាលប្រើប្រាស់ តម្លៃនៅសល់នៃទ្រព្យ និងបរិក្ខារ នោះរំលស់ត្រូវបានកំណត់ឡើងវិញ ដើម្បីឆ្លុះបញ្ចាំងនូវការប៉ាន់ស្មានថ្មី។

ទ្រព្យ និងបរិក្ខារដែលបានធ្វើរំលស់អស់ គឺត្រូវបានកត់ត្រាក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់លក់ចេញឬលុបចោល។

3.8 ឱនភាពនៃតម្លៃ

ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់កាលបរិច្ឆេទរបាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានសញ្ញាណាមួយដែលបង្ហាញថាទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ។ ប្រសិនបើមានសញ្ញានោះកើតឡើង ការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្មត្រូវបានធ្វើឡើង។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែល ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

3.8 ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (ត)

តម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្របដកចំណាយលើការលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ លំហូរសាច់ប្រាក់រំពឹងថានឹងទទួលបាននាពេលអនាគត ត្រូវបានធ្វើអប្បហារលើតម្លៃបច្ចុប្បន្នដោយប្រើអត្រាការប្រាក់មុនបង់ពន្ធដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលា ក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ។

សម្រាប់គោលបំណងនៃការត្រួតពិនិត្យលើឱនភាពនៃតម្លៃទ្រព្យសកម្ម ត្រូវបានដាក់បញ្ចូលគ្នាជាក្រុមទៅក្នុងក្រុមទ្រព្យសកម្មតូចៗ ដែលអាចបង្កើតជាលំហូរសាច់ប្រាក់ពីការប្រើប្រាស់ដោយមិនពឹងផ្អែកលើលំហូរសាច់ប្រាក់នៃទ្រព្យសកម្មដទៃទៀត ឬក្រុមទ្រព្យសកម្មដទៃទៀត (ឯកតាបង្កើតសាច់ប្រាក់)។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់មានចំនួនលើសពីតម្លៃដែលអាចប្រមូលបានមកវិញ។ ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលសម្រេច។

3.9 ប្រាក់កម្ចី, ប្រាក់បញ្ញើពីអតិថិជន និងបំណុលផ្សេងៗ

ប្រាក់កម្ចី, ប្រាក់បញ្ញើពីអតិថិជន និងបំណុលផ្សេងៗ ត្រូវបានកត់ត្រាតាមតាមរំលស់ថ្លៃដើមដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

3.10 សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយមានលទ្ធភាពដែលតម្រូវឲ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ចក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈសារវន្ត សំវិធានធនត្រូវបានកំណត់ដោយអប្បហារលំហូរទឹកប្រាក់ ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការប៉ាន់ប្រមាណនៃតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ។ តម្លៃនៃអប្បហារ ត្រូវបានទទួលស្គាល់ជាចំណាយហិរញ្ញប្បទាន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

3.11 អត្ថប្រយោជន៍និយោជិត

ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា

ក្រុមហ៊ុនផ្តល់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាដល់និយោជិតទាំងអស់។ ប្រាក់បំណាច់បញ្ចប់កិច្ចសន្យានេះត្រូវបានគេទទួលស្គាល់ក្នុងអំឡុងពេលនិយោជិតបំពេញសេវាកម្មដោយផ្អែកលើមូលដ្ឋានបង្គរ។ ប្រាក់បំណាច់នេះនឹងត្រូវបានផ្តល់ដល់និយោជិតនៅពេលពួកគេចូលនិវត្តន៍ ឬ លាល្បប់ពីការងារនៅក្រោមការពេញចិត្តពីនិយោជក។

3.12 ភាគលាភ

ភាគលាភដែលបានប្រកាស និងអនុម័តដោយភាគទុនិករបស់ក្រុមហ៊ុន មុនពេលចុងការិយបរិច្ឆេទត្រូវបានទទួលស្គាល់ជាបំណុល និងត្រូវបានកាត់ចេញពីប្រាក់ចំណេញរក្សាទុកនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ភាគលាភដែលបានប្រកាស និងអនុម័តដោយភាគទុនិករបស់ក្រុមហ៊ុនបន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍មិនត្រូវបានទទួលស្គាល់ថាជាបំណុលទេ ប៉ុន្តែត្រូវបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

3.13 ការប្រាក់

ចំណូលការប្រាក់ និង ចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញឬខាតដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ “អត្រាការប្រាក់ប្រសិទ្ធភាព” គឺជាអត្រាដែលអាចធ្វើអប្បបរមាសាច់ប្រាក់ដែលរំពឹងថានឹងទូទាត់ឬនឹងត្រូវទទួលតាមរយៈអាយុកាលរំពឹងទុករបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ បំណុលហិរញ្ញវត្ថុ (ឬរយៈពេលខ្លីជាងប្រសិនបើសមស្រប) ទៅតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬ បំណុលហិរញ្ញវត្ថុនោះ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាព ក្រុមហ៊ុនធ្វើការប៉ាន់ស្មានលើលំហូរសាច់ប្រាក់នាពេលអនាគតដោយពិចារណាលើលក្ខខណ្ឌទាំងអស់របស់កិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុប៉ុន្តែមិនរាប់បញ្ចូលនូវការរំពឹងទុកលើការខាតបង់ឥណទាននោះទេ។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាពរួមបញ្ចូលនូវថ្លៃប្រតិបត្តិការ និងកម្រៃទាំងអស់ដែលបានបង់ ឬ ទទួលដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព។ ថ្លៃដើមប្រតិបត្តិការរួមមានការចំណាយបន្ថែមដែលពាក់ព័ន្ធផ្ទាល់ទៅនឹងការទិញ ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

3.14 កម្រៃ និងជើងសារ

ចំណូល និងចំណាយកម្រៃ និងជើងសារដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធិភាពរបស់ទ្រព្យសកម្ម ហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានរួមបញ្ចូលទៅក្នុងអត្រាការប្រាក់ប្រសិទ្ធិភាព។

ចំណូលកម្រៃ និងជើងសារផ្សេងទៀត ត្រូវបានទទួលស្គាល់នៅពេលបំពេញសេវាកម្ម។ ប្រសិនបើការ សន្យាផ្តល់ឥណទានមិនត្រូវបានរំពឹងថានឹងមានលទ្ធផលក្នុងការដកប្រាក់ឥណទាននោះ កម្រៃលើការ សន្យាផ្តល់ឥណទានត្រូវបានទទួលស្គាល់ ដោយផ្អែកលើមូលដ្ឋាន រំលស់ថេរទៅតាមថេរវេលានៃ កិច្ចសន្យា ។

ចំណាយកម្រៃផ្សេងៗ និងជើងសារ ពាក់ព័ន្ធជាចម្បងលើកម្រៃប្រតិបត្តិការ និងសេវាកម្មត្រូវបានចំណាយ នៅពេលដែលសេវាកម្មត្រូវបានទទួល។

3.15 ភតិសន្យា

ភតិសន្យា ត្រូវបានចាត់ថ្នាក់ជាភតិសន្យាហិរញ្ញវត្ថុនៅពេលដែលលក្ខខណ្ឌនៃភតិសន្យានោះ ផ្ទេរជា សារវន្តរវាងហានិភ័យ សិទ្ធិអាស្រ័យផល និងកម្មសិទ្ធិនៃទ្រព្យសកម្មភតិសន្យាដល់ក្រុមហ៊ុន។ ភតិសន្យាផ្សេងទៀត ត្រូវបានចាត់ថ្នាក់ជាភតិសន្យាប្រតិបត្តិការ។

សិទ្ធិទៅលើទ្រព្យសកម្មក្រោមភតិសន្យាហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មរបស់ក្រុមហ៊ុន តាម តម្លៃសមស្រប (ឬប្រសិនបើទាបជាងត្រូវយកតម្លៃបច្ចុប្បន្ននៃការទូទាត់អប្បបរមាលើភតិសន្យា) នៅពេល ចាប់ផ្តើមនៃភតិសន្យា។ បំណុលពាក់ព័ន្ធដែលត្រូវទូទាត់សងទៅឲ្យភតិបតី ត្រូវបានកត់ត្រាក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ជាបំណុលភតិសន្យាហិរញ្ញវត្ថុ។ ការទូទាត់ភតិសន្យាត្រូវបានបែងចែក រវាងចំណាយហិរញ្ញប្បទាន និងការកាត់បន្ថយបំណុលភតិសន្យាដើម្បីទទួលបាននូវអត្រាការប្រាក់ថេរ មួយលើសមតុល្យបំណុលដែលនៅសល់។ ចំណាយហិរញ្ញប្បទាន ត្រូវបានដកចេញនៅពេលធ្វើការវាស់ វែងជាចំណេញ ឬខាតនៅក្នុងរបាយការណ៍លទ្ធផលលម្អិត។ ទ្រព្យសកម្មក្រោមភតិសន្យាហិរញ្ញវត្ថុត្រូវ បានរួមបញ្ចូលក្នុងទ្រព្យ និងបរិក្ខារ ហើយត្រូវធ្វើរំលស់និងប៉ាន់ប្រមាណឱនភាពនៃតម្លៃដូចគ្នាទៅនឹង ទ្រព្យសកម្មផ្សេងទៀតរបស់ក្រុមហ៊ុនផងដែរ។

ថ្លៃឈ្នួល ដែលត្រូវទូទាត់លើភតិសន្យាប្រតិបត្តិការ ត្រូវបានកត់ត្រាជាចំណេញ ឬខាតនៅក្នុង របាយការណ៍លទ្ធផលលម្អិតតាមមូលដ្ឋានរំលស់ថេរទៅតាមថេរវេលានៃភតិសន្យា។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

3.16 ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញរួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារត្រូវបានទទួលស្គាល់ជាចំណេញ ឬខាតនៅក្នុងរបាយការណ៍លទ្ធផលសម្រេចលើកលែងតែក្នុងករណីដែលវាទាក់ទងទៅនឹង ធាតុណាដែលបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលសម្រេចផ្សេងទៀត។

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ គឺជាពន្ធដែលរំពឹងថាត្រូវបង់ទៅលើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទនៃការរាយការណ៍ និងនិយ័តភាពទាំងឡាយទៅលើពន្ធត្រូវបង់ពីឆ្នាំមុនៗ។

ពន្ធពន្យារត្រូវបានកំណត់ទៅលើភាពលម្អៀងរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ (ហៅថាភាពលម្អៀងបណ្តោះអាសន្ន)។

ពន្ធពន្យារដែលជាបំណុល ត្រូវទទួលស្គាល់លើភាពលម្អៀងបណ្តោះអាសន្ន ដែលរំពឹងថានឹងបង្កើនប្រាក់ចំណេញដែលជាប់ពន្ធនាពេលអនាគត។ ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់សម្រាប់ភាពលម្អៀងបណ្តោះអាសន្នទាំងឡាយណា ដែលរំពឹងថានឹងកាត់បន្ថយប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតរួមទាំងការខាតពន្ធ ឬគណនាពន្ធដែលមិនទាន់បានប្រើប្រាស់ផ្សេងៗ។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានទទួលស្គាល់តាមចំនួនដែលគិតថាអាចប្រើប្រាស់បានខ្ពស់បំផុត ដោយផ្អែកលើមូលដ្ឋានប្រាក់ចំណេញជាប់ពន្ធនាពេលបច្ចុប្បន្ន ឬនាពេលអនាគតហើយមានលទ្ធភាពខ្ពស់ក្នុងការអាចយកមកប្រើប្រាស់បាន។

តម្លៃយោងសុទ្ធនៃពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យឡើងវិញ នៅរៀងរាល់កាលបរិច្ឆេទរាយការណ៍ និងត្រូវបានធ្វើនិយ័តភាពដើម្បីឆ្លុះបញ្ចាំងពីការវាយតម្លៃប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត។ និយ័តភាពទាំងនោះ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាតនៅក្នុងរបាយការណ៍លទ្ធផលសម្រេចលើកលែងតែនិយ័តភាពដែលពាក់ព័ន្ធនឹងខ្ទង់ចំណូល ឬចំណាយដែលត្រូវទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលសម្រេចផ្សេងៗ ដោយនិយ័តភាពនោះត្រូវតែទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលសម្រេចផ្សេងៗ។

ពន្ធពន្យារ ត្រូវបានគណនាតាមអត្រាពន្ធដែលប្រើសម្រាប់ការគណនាប្រាក់ចំណេញជាប់ពន្ធ (ការខាតពន្ធ) ក្នុងការិយបរិច្ឆេទដែលពន្ធពន្យារជាទ្រព្យសកម្មរំពឹងថានឹងប្រើប្រាស់បាន ឬបំណុលជាពន្ធពន្យាររំពឹងថានឹងត្រូវទូទាត់ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានកំណត់ជាអាទិ៍នៅសម្រាប់កាលបរិច្ឆេទរាយការណ៍។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

3.17 ទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុ

(ក) ការទទួលស្គាល់

ក្រុមហ៊ុន ត្រូវបានទទួលស្គាល់ដំបូងនៅពេលដែលក្រុមហ៊ុនបានក្លាយជាភាគីនៃការផ្តល់កិច្ចសន្យានៃ ឧបករណ៍ហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុដែលបានវាស់វែងដំបូងតាមតម្លៃសមស្របបូកនឹងចំណាយ ប្រតិបត្តិការដែលរួមចំណែកដោយផ្ទាល់ទៅលើការទិញលក់ទ្រព្យសកម្មហិរញ្ញវត្ថុនោះ។

(ខ) ចំណាត់ថ្នាក់

ក្រុមហ៊ុនត្រូវចាត់ចំណាត់ថ្នាក់ទ្រព្យហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ខ្លួនជាឧបករណ៍ហិរញ្ញវត្ថុតាម មូលដ្ឋានស្របដែលមានចែងក្នុងផ្នែកទី១១ នៃមូលដ្ឋានឧបករណ៍ហិរញ្ញវត្ថុ។

(គ) ការឈប់ទទួលស្គាល់

ក្រុមហ៊ុន ឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលដែលសិទ្ធិទទួលបានសាច់ប្រាក់តាមកិច្ចសន្យា នៃទ្រព្យសកម្មនោះផុតកំណត់ ឬក្រុមហ៊ុនបានផ្ទេរសិទ្ធិក្នុងការទទួលបានសាច់ប្រាក់តាមកិច្ចសន្យាក្នុង ប្រតិបត្តិការដែលហានិភ័យ និងផលចំណេញនៃភាពជាម្ចាស់កម្មសិទ្ធិលើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបាន ផ្ទេរចេញទាំងមិនផ្ទេរចេញ ឬទាំងមិនរក្សាហានិភ័យ និងផលចំណេញនៃភាពជាម្ចាស់កម្មសិទ្ធិលើទ្រព្យ សកម្មហិរញ្ញវត្ថុ និងមិនរក្សាការគ្រប់គ្រងទៅលើទ្រព្យសកម្មដែលផ្ទេរចេញ។

ក្រុមហ៊ុនមិនទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលកាតព្វកិច្ចកិច្ចសន្យាត្រូវបានរំសាយ ឬលុបចោល ឬ ផុតកំណត់។

(ឃ) ការកាត់កង

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយតម្លៃយោងសុទ្ធត្រូវបង្ហាញនៅក្នុងរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុ នៅពេលក្រុមហ៊ុនមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីទូទាត់ និងមានបំណងធ្វើការទូទាត់ លើមូលដ្ឋានតម្លៃសុទ្ធ ឬដើម្បីទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលជាប្រចាំ។

(ង) ការវាស់វែងថ្លៃដើមរំលស់

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងទៅតាមថ្លៃដើមរំលស់ ដែលបានកត់ត្រាតាមថ្លៃ ដើមដំបូង ដកថ្លៃដើមរំលស់ បូក ឬដកចំនួនបង្ករដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពនៃភាពខុសគ្នា រវាងចំនួនទឹកប្រាក់ដែលបានទទួលស្គាល់ដំបូង និងចំនួនដល់កាលកំណត់ ដកនឹងតម្លៃឱនភាព។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

3.17 ទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុ (ត)

(ច) ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្របគឺជាតម្លៃដែលត្រូវបានទទួលដើម្បីលក់ទ្រព្យសកម្ម ឬបង់ដើម្បីផ្ទេរបំណុលក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែងដើម្បីក្នុងករណីដែលមិនមាន អត្ថប្រយោជន៍ទីផ្សារ ច្រើនបំផុតដែលក្រុមហ៊ុនទទួលបាននៅកាលបរិច្ឆេទនោះ។ តម្លៃសមស្របនៃបំណុលឆ្លុះបញ្ចាំងពី ហានិភ័យមិនដំណើរការរបស់វា។

ក្រុមហ៊ុនអាចវាស់វែងតម្លៃសមស្រប ដោយប្រើប្រាស់តម្លៃប៉ាន់ស្មានដែលបានដកស្រង់ពីទីផ្សារសកម្ម សម្រាប់ឧបករណ៍ហិរញ្ញវត្ថុនោះ។ ទីផ្សារត្រូវបានចាត់ទុកថាសកម្ម ប្រសិនបើប្រតិបត្តិការសម្រាប់ទ្រព្យ សកម្ម ឬបំណុល ត្រូវកើតឡើងដោយមានបរិមាណគ្រប់គ្រាន់ដើម្បីផ្តល់ព័ត៌មានអំពីតម្លៃជាប្រចាំ។

ប្រសិនបើមិនមានតម្លៃប៉ាន់ស្មានពីទីផ្សារសកម្មទេនោះ ក្រុមហ៊ុនអាចប្រើបច្ចេកទេសវាយតម្លៃដែល បង្កើនការប្រើប្រាស់ធាតុចូលដែលអាចសង្កេតបាន និងកាត់បន្ថយការប្រើប្រាស់ធាតុចូលដែលមិនអាច គ្រប់គ្រងបាន។ បច្ចេកទេសវាយតម្លៃដែលត្រូវបានជ្រើសរើសរួមបញ្ចូលកត្តាទាំងអស់ដែលអ្នកចូលរួម ក្នុងទីផ្សារពិចារណាលើការកំណត់តម្លៃប្រតិបត្តិការ។

ភស្តុតាងល្អបំផុតនៃតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុដែលជាការទទួលស្គាល់ថ្លៃដើមដំបូង គឺជាថ្លៃ ប្រតិបត្តិការធម្មតា ឧទាហរណ៍ ពិចារណាតម្លៃសមស្របដែលបានផ្តល់ឲ្យ ឬទទួលបាន។ ប្រសិនបើ ក្រុមហ៊ុនកំណត់ថាតម្លៃសមស្របតាមថ្លៃដើមដំបូងដែលខុសគ្នាពីតម្លៃប្រតិបត្តិការ និងតម្លៃសមស្រប ដែលមានការបញ្ជាក់ មិនថាតាមតម្លៃទីផ្សារសកម្មសម្រាប់កំណត់ទ្រព្យសកម្ម ឬបំណុល ដែលដូចគ្នា និង មិនផ្អែកលើបច្ចេកទេសវាយតម្លៃដែលប្រើប្រាស់ទិន្នន័យពីទីផ្សារដែលអាចសង្កេតបាន។ បន្ទាប់មក ឧបករណ៍ហិរញ្ញវត្ថុត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្របកែសម្រួល ដើម្បីពន្យារភាពខុសគ្នារវាងតម្លៃ សមស្របនៃការទទួលស្គាល់ដំបូងនិងតម្លៃប្រតិបត្តិការ។

បន្ទាប់មកភាពខុសគ្នានោះត្រូវបានទទួលស្គាល់ជាចំណេញ ឬខាតដោយផ្អែកលើមូលដ្ឋានសមស្រប នៃអាយុកាលឧបករណ៍ ប៉ុន្តែមិនយូរជាងពេលដែលធ្វើការវាយតម្លៃគឺ ត្រូវបានគាំទ្រទាំងស្រុងដោយ ទិន្នន័យទីផ្សារដែលអាចសង្កេតបាន ឬប្រតិបត្តិការត្រូវបានបិទ។

ក្រុមហ៊ុន ទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃសមស្របនៅចុងបញ្ចប់នៃការិយបរិច្ឆេទ ការណ៍កំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

3.17 ទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុ (ត)

(ឆ) ការកំណត់អត្តសញ្ញាណ និងការវាស់វែងនៃឱនភាព

ភស្តុតាងដែលបញ្ជាក់ពីឱនភាព

នាការបរិច្ឆេទរាយការណ៍នីមួយៗ ក្រុមហ៊ុនវាយតម្លៃ ថា តើមានភស្តុតាងជាក់ស្តែងនៃទ្រព្យសកម្ម ហិរញ្ញវត្ថុដែលត្រូវបានវាស់វែងដោយផ្ទៃដើម ឬផ្ទៃដើមរំលស់។ ទ្រព្យសកម្មហិរញ្ញវត្ថុ ឬក្រុមទ្រព្យសកម្ម ហិរញ្ញវត្ថុ ត្រូវបានកាត់បន្ថយនៅពេលមានភស្តុតាងបង្ហាញថាព្រឹត្តិការណ៍ខាតបង់បានកើតឡើងបន្ទាប់ពី ការទទួលស្គាល់ដំបូងនៃទ្រព្យសកម្ម ហើយព្រឹត្តិការណ៍ខាតបង់មានផលប៉ះពាល់ដល់លំហូរសាច់ប្រាក់ នាពេលអនាគតនៃទ្រព្យសកម្មដែលអាចប៉ាន់ស្មានបាន។

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មមានឱនភាព រួមមាន៖

- ការលំបាកផ្នែកហិរញ្ញវត្ថុជាសារវន្តរបស់អ្នកខ្ចី ឬអ្នកបោះផ្សាយ
- ភាពមិនទៀងទាត់ឬការលុបចោលដោយអ្នកខ្ចី
- ការរៀបចំឡើងវិញនូវលក្ខខណ្ឌទូទាត់សង ដែលក្រុមហ៊ុនមិនបានរំពឹងទុក
- សញ្ញាណបង្ហាញថា កូនបំណុល នឹងជួបប្រទះការក្ស័យធន
- ការបាត់បង់នៃទីផ្សារសកម្មសម្រាប់មូលបត្រ ឬ
- ទិន្នន័យ ដែលអាចសង្កេតបានទាក់ទងទៅនឹងក្រុមនៃទ្រព្យសកម្ម ដូចជាការផ្លាស់ប្តូរអវិជ្ជមាននៃ ស្ថានភាពទូទាត់របស់កូនបំណុល ឬអ្នកបោះផ្សាយនៅក្នុងក្រុម ឬលក្ខខណ្ឌសេដ្ឋកិច្ចដែលទាក់ទង នឹងលំនាំដើមនៅក្នុងក្រុម។

ការវាយតម្លៃទោល និងជាក្រុម

រាល់ទ្រព្យសកម្មសំខាន់ៗត្រូវបានវាយតម្លៃផ្សេងៗពីគ្នាចំពោះឱនភាព។

ជាពិសេសទ្រព្យសកម្ម ដែលត្រូវបានគេរកឃើញថាមិនមានឱនភាពត្រូវបានវាយតម្លៃមធ្យមគ្នាសម្រាប់ ឱនភាពដែលបានកើតឡើងប៉ុន្តែមិនទាន់បានកំណត់បញ្ជាក់នៅឡើយ។

សមាសធាតុនីមួយៗនៃសំវិធានធនលើឱនភាព ត្រូវអនុវត្តទៅលើទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាយ តម្លៃលើឱនភាពនៃតម្លៃក្នុងលក្ខណៈទោល ហើយត្រូវបានគេរកឃើញថាមានឱនភាពនៃតម្លៃក្នុង លក្ខណៈទោល ដោយផ្អែកលើការប៉ាន់ស្មានដ៏ប្រសើរបំផុតរបស់អ្នកគ្រប់គ្រងលើតម្លៃបច្ចុប្បន្ននៃលំហូរ សាច់ប្រាក់ ដែលរំពឹងថានឹងទទួលបាន។ ក្នុងការប៉ាន់ស្មានលំហូរសាច់ប្រាក់ទាំងនេះ អ្នកគ្រប់គ្រងធ្វើការ វិនិច្ឆ័យអំពីស្ថានភាពហិរញ្ញវត្ថុរបស់កូនបំណុលនិងតម្លៃដែលអាចកំណត់បាននៃ ទ្រព្យបញ្ចាំណាមួយ។ ឱនភាពនៃទ្រព្យសកម្មទោលត្រូវបាន វាយតម្លៃលើគុណប្រយោជន៍របស់វាហើយយុទ្ធសាស្ត្រសាកល្បង និងការប៉ាន់ប្រមាណលំហូរសាច់ប្រាក់ដែលអាចរកបានមកវិញត្រូវបានអនុម័តដោយ អ្នកគ្រប់គ្រង ឯករាជ្យ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែល ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

3.17 ទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុ (ត)

(ឆ) ការកំណត់អត្តសញ្ញាណ និងការវាស់វែងនៃឱនភាព (ត)

ការវាយតម្លៃទោល និងជាក្រុម (ត)

សមាសធាតុនៃឱនភាពនៃតម្លៃជាក្រុមត្រូវបានបង្កើតឡើងសម្រាប់៖

- ក្រុមនៃប្រាក់កម្ចីមានលក្ខណៈដូចគ្នាដែលមិនត្រូវបានចាត់ទុកថាមានលក្ខណៈទោលសារវន្ត និង
- ក្រុមនៃទ្រព្យសកម្មដែលមានលក្ខណៈទោលសារវន្ត ប៉ុន្តែមិនត្រូវបានគេរកឃើញថាមានឱនភាព

សំវិធានធនសម្រាប់ក្រុមនៃប្រាក់កម្ចី ដែលមានលក្ខណៈដូចគ្នាត្រូវបានបង្កើតឡើងដោយប្រើវិធីសាស្ត្រស្ថិតិ ដូចជាវិធីសាស្ត្រអត្រាបន្ត ឬសម្រាប់ផលប៉ុន្មាន ដែលមានព័ត៌មានមិនគ្រប់គ្រាន់ ឬប្រមូលផ្តុំក្នុងលើបទពិសោធន៍អត្រាការខាតបង់យោងតាមនិន្នាការពីមុន។

ក្នុងការវាយតម្លៃឥណទានសំវិធានធនលើការបាត់បង់ជាក្រុម គណៈគ្រប់គ្រងពិចារណាលើកត្តាដូចជា គុណភាពឥណទាន ទំហំផលប៉ុន្មាន ការប្រមូលផ្តុំ និងកត្តាសេដ្ឋកិច្ច។ ដើម្បីប៉ាន់ប្រមាណនូវសំវិធានធនចាំបាច់ ត្រូវបានបង្កើតឡើងដើម្បីកំណត់ពីរបៀបការខាតបង់ជាយថាហេតុ ត្រូវបានយកគំរូតាមនិងតម្រូវបញ្ចូលប៉ារ៉ាម៉ែត្រដែលផ្អែកលើបទពិសោធន៍ពីមុន និងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។ ភាពត្រឹមត្រូវនៃសំវិធានធនអាស្រ័យលើការសន្មតមួយដែល និងប៉ារ៉ាម៉ែត្រដែលត្រូវបានប្រើក្នុងការកំណត់សំវិធានធនជាក្រុម។

ការវាស់វែង

ការវាស់វែងតាមវិធីវិលស្ទង់ថ្លៃដើមលើការខាតបង់នៃឱនភាពទ្រព្យសកម្ម ត្រូវបានគណនាពីភាពខុសគ្នារវាងតម្លៃយោងនិងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់នាពេលអនាគត ដែលត្រូវបានកាត់បន្ថយតាមអត្រាការប្រាក់ប្រសិទ្ធភាពលើតម្លៃដើមទ្រព្យសកម្ម។

ការកែប្រែនៃឱនភាព និងការលុបចោល

ប្រសិនបើក្នុងរយៈពេលជាបន្តបន្ទាប់សំវិធានធនលើឱនភាពមានការថយចុះ ហើយការថយចុះអាចទាក់ទងទៅនឹងព្រឹត្តិការណ៍ដែលកើតឡើងបន្ទាប់ពីឱនភាពត្រូវបានទទួលស្គាល់ ក្រុមហ៊ុនត្រូវកែប្រែការខាតបង់នៃតម្លៃឱនភាព ដែលបានទទួលស្គាល់ពីមុនដោយផ្ទាល់ ឬដោយការនិយត្តិភាពសំវិធានធន។

ការកែប្រែដែលមិនមែនជាលទ្ធផលនៃតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ (តម្លៃសុទ្ធគណនីសំវិធានធន) ដែលលើសពីចំនួនតម្លៃយោងដែលមានឱនភាពតម្លៃមិនត្រូវបានទទួលស្គាល់ពីមុន។ ក្រុមហ៊ុនត្រូវទទួលស្គាល់ចំនួនទឹកប្រាក់កែតម្រូវនៅក្នុងរបាយការណ៍ចំណេញ ឬខាត។

ក្រុមហ៊ុនលុបចោលបំណុលឬបំណុលវិនិយោគទាំងផ្នែកខ្លះឬទាំងអស់ដែលពាក់ព័ន្ធនឹងសំវិធានធនលើឱនភាពតម្លៃនៅពេលដែលអ្នកគ្រប់គ្រងកំណត់ថាមិនមានលទ្ធភាពមិនអាចប្រមូលមកវិញ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែល ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

3.18 ទុនបម្រុងតាមបទប្បញ្ញត្តិ

ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសលេខ ធ៧-០១៧-៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៧ ស្តីពីការដាក់ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុយកែរមិន និងសារាចរលេខ ធ៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៨ ស្តីពីការអនុវត្តប្រកាសស្តីពីការផ្តល់ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុយកែរមិន ដែលតម្រូវអោយគ្រឹះស្ថានធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ (“ស្ថាប័ន”) អនុវត្តការវាស់វែង ការធ្វើសំវិធានធនឥណទានដោយផ្អែកតាមអត្រាហានិភ័យឥណទានថ្មីដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលផុតកំណត់	សំវិធានធន
ឥណទានរយៈពេលខ្លី (តិចជាង១ឆ្នាំ)		
ស្តង់ដារ	ពី០ ទៅ ១៤ថ្ងៃ	1%
ឃ្លាំមើល	ពី១៥ ទៅ ២៩ថ្ងៃ	3%
ក្រោមស្តង់ដារ	ពី ៣០ ទៅ ៥៩ថ្ងៃ	20%
ជាប់សង្ស័យ	ពី ៦០ ទៅ ៨៩ថ្ងៃ	50%
បាត់បង់	90ថ្ងៃ ឬច្រើនជាង	100%
ឥណទានរយៈពេលវែង(លើសពី១ឆ្នាំ)		
ស្តង់ដារ	ពី០ ទៅ ២៩ថ្ងៃ	1%
ឃ្លាំមើល	ពី៣០ ទៅ ៨៩ថ្ងៃ	3%
ក្រោមស្តង់ដារ	ពី៩០ ទៅ ១៧៩ថ្ងៃ	20%
ជាប់សង្ស័យ	ពី១៨០ ទៅ ៣៥៩ថ្ងៃ	50%
បាត់បង់	360ថ្ងៃ ឬច្រើនជាង	100%

យោងតាមមាត្រាទី 73 ក្រុមហ៊ុនត្រូវតែធ្វើការប្រៀបធៀបសំវិធានធនគណនាស្របតាមបទប្បញ្ញត្តិនៃធនាគារជាតិនៃកម្ពុជា និងសំវិធានធនគណនាតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម៖

- (ក) ប្រសិនបើទុនបម្រុងតាមបទប្បញ្ញត្តិទាបជាង ក្រុមហ៊ុនត្រូវកាត់ត្រាសំវិធានធនដែលបានគណនាស្របតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម និង
- (ខ) ប្រសិនបើទុនបម្រុងតាមបទប្បញ្ញត្តិធំជាង ក្រុមហ៊ុនត្រូវកាត់ត្រាសំវិធានធនដែលបានគណនាស្របតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និង មធ្យម និងផ្ទេរភាពខុសគ្នាពីប្រាក់ចំណេញរក្សាទុកទៅក្នុងគណនីយុទ្ធសាស្ត្របម្រុងក្នុងគណនីមូលធន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

3.19 សម្ព័ន្ធព្យាបាល

សហគ្រាស និងបុគ្គលដែលទាក់ទងផ្ទាល់ ឬមិនផ្ទាល់តាមរយៈអន្តរការីមួយឬច្រើន ឬត្រូវបានគ្រប់គ្រង ក្រោមការគ្រប់គ្រងរួមជាមួយក្រុមហ៊ុនតែមួយក្រុមហ៊ុនសម្ព័ន្ធ និងក្រុមហ៊ុនសម្ព័ន្ធផ្សេងទៀតដែលជាភាគី ពាក់ព័ន្ធរបស់ក្រុមហ៊ុន។ សហការី និងបុគ្គលដែលទាក់ទងផ្ទាល់ ឬមិនផ្ទាល់ត្រូវធ្វើតាមអំណាចនៃការ បោះឆ្នោតរបស់ក្រុមហ៊ុនដែលផ្តល់ឱ្យពួកគេមានឥទ្ធិពលយ៉ាងសំខាន់មកលើសហគ្រាស គណៈគ្រប់គ្រង សំខាន់ៗរួមមាន នាយក និងបុគ្គលិកក្រុមហ៊ុន និងសមាជិកជិតស្និទ្ធជាមួយក្រុមគ្រួសាររបស់បុគ្គលនោះ ក៏ដូចជាក្រុមហ៊ុនដែលសហការជាមួយបុគ្គលទាំងនេះត្រូវបានចាត់ទុកជាភាគីពាក់ព័ន្ធផងដែរ។

4. ការផ្លាស់ប្តូរទៅ ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”) សម្រាប់សហគ្រាសចុះតូច និងមធ្យម

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៩ ក្រុមប្រឹក្សាគណនេយ្យជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (“ក្រុមប្រឹក្សា គណនេយ្យជាតិ”) បានប្រកាសអនុម័តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាដែលផ្អែកលើ ស្តង់ដារទាំងអស់ដែលបានចេញផ្សាយដោយស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ (“IASB”) រួមបញ្ចូល ទាំងការបកស្រាយ និងការកែប្រែ។ អង្គភាពគណនេយ្យសាធារណៈចាំបាច់ត្រូវរៀបចំរបាយការណ៍ ហិរញ្ញវត្ថុរបស់ខ្លួនដោយអនុលោមតាម CIFRS សម្រាប់បញ្ជីគណនេយ្យចាប់ផ្តើម ឬបន្ទាប់ពីថ្ងៃទី១ ខែ មករា ឆ្នាំ២០១២។

សារាចរលេខ ០៥៨ ស.ហ.វ.គ.ជ.ក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ចេញដោយក្រុមប្រឹក្សាគណនេយ្យជាតិនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុពន្យារពេលអនុវត្ត CIFRS រហូតដល់ការិយបរិច្ឆេទចាប់ផ្តើម ឬក៏បន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩។

នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ក្រុមប្រឹក្សាគណនេយ្យជាតិ បានចេញនូវសារាចរលេខ ០០៤ ស្តីពី “ការអនុវត្ត ស្តង់ដារគណនេយ្យសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ” ផ្តល់ជម្រើសដល់អង្គភាពគណនេយ្យមិន មែនសាធារណៈក្នុងការជ្រើសរើសអនុវត្ត តាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ឬស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសចុះតូច និងមធ្យម។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ គឺជារបាយការណ៍ ហិរញ្ញវត្ថុដំបូងរបស់ក្រុមហ៊ុន ដែលអនុវត្តតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសចុះតូច និងមធ្យម។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

4. ការផ្លាស់ប្តូរទៅ ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”) សម្រាប់សហគ្រាសធុនតូច និងមធ្យម (ត)

កាលបរិច្ឆេទនៃការផ្លាស់ប្តូររបស់ក្រុមហ៊ុនទៅតាមស្តង់ដារ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម គឺនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។ របាយការណ៍ចុងក្រោយត្រូវបានរៀបចំស្របតាមស្តង់ដារគណនេយ្យកម្ពុជា (“CAS”) សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០១៨។

ការផ្លាស់ប្តូរការអនុវត្តតាមស្តង់ដារ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម បានបណ្តាលអោយមានការផ្លាស់ប្តូរគោលការណ៍គណនេយ្យរបស់ក្រុមហ៊ុនមួយចំនួន បើប្រៀបធៀបទៅនឹងការអនុវត្តតាមស្តង់ដារគណនេយ្យកម្ពុជា។

កំណត់សម្គាល់នេះចំពោះរបាយការណ៍ហិរញ្ញវត្ថុគឺ ពន្យល់អំពីភាពខុសប្លែកគ្នារវាងរបាយការណ៍ចំណេញ ឬខាតតាមការអនុវត្តស្តង់ដារគណនេយ្យកម្ពុជា និងតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យមសម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ (ឧទាហរណ៍៖ ការប្រៀបធៀបព័ត៌មាន) ក៏ដូចជាភាពខុសគ្នារវាងការបង្ហាញមូលធនតាមស្តង់ដារ CAS និង តាមស្តង់ដារ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកាលបរិច្ឆេទនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ និងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ វាក៏ពិពណ៌នាផងដែរនូវរាល់ការផ្លាស់ប្តូរដែលចាំបាច់នៅក្នុងគោលការណ៍គណនេយ្យដែលបានអនុម័តជាលើកដំបូងតាម CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម។

នៅក្នុងតារាងខាងក្រោម មូលធនដែលបានកំណត់តាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យមត្រូវបានផ្ទៀងផ្ទាត់ជាមូលធនដែលបានកំណត់តាមស្តង់ដារគណនេយ្យកម្ពុជា (“CAS”) នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ (កាលបរិច្ឆេទនៃការផ្លាស់ប្តូរទៅតាមស្តង់ដារ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម) និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ (កាលបរិច្ឆេទបញ្ចប់ចុងក្រោយសម្រាប់របាយការណ៍ហិរញ្ញវត្ថុដែលបានរៀបចំតាមស្តង់ដារ CAS)។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

4. ការផ្លាស់ប្តូរទៅ ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”) សម្រាប់សហគ្រាសធុនតូច និងមធ្យម (ត)

(ក) ការផ្ទៀងផ្ទាត់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨

		នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨			
	កំណត់ សម្គាល់	តាមស្តង់ដារ CAS ពាន់រៀល	ផលប៉ះពាល់នៃ ការផ្លាស់ប្តូរ ពាន់រៀល	តាមស្តង់ដារ សហគ្រាសធុនតូច និងមធ្យម ពាន់រៀល	CIFRS សម្រាប់ ធុនអាមេរិក (កំណត់ សម្គាល់2.4)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ		238,397	-	238,397	59,053
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅ					
ធនាគារផ្សេងៗ		1,132,173	-	1,132,173	280,449
ឥណទានផ្តល់ដល់អតិថិជនសុទ្ធ	4.1	33,447,543	1,031,316	34,478,859	8,540,713
ទ្រព្យសកម្មផ្សេងៗ		26,050	-	26,050	6,453
ទ្រព្យ និងបរិក្ខារ		1,484,611	-	1,484,611	367,751
ទ្រព្យសកម្មសរុប		36,328,774	1,031,316	37,360,090	9,254,419

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

4. ការផ្លាស់ប្តូរទេវ ផ្តល់ជាអោយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ("CIFRS") សម្រាប់សហគ្រាសចុះក្នុង និងមធ្យម (ត)

(ក) ការផ្ទៀងផ្ទាត់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ (ត)

នាថ្ងៃទី១ ខែមករា ឆ្នាំ2018					
	កំណត់ សម្គាល់	តាមស្តង់ដារ CAS ពាន់រៀល	ផលប៉ះពាល់នៃ ការផ្លាស់ប្តូរ ពាន់រៀល	តាមស្តង់ដារ CIFRS សម្រាប់ សហគ្រាសចុះក្នុង និងមធ្យម ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើពីអតិថិជន	4.2	8,968,864	70,358	9,039,222	2,239,094
ប្រាក់ធានាលើប្រាក់សន្សំនិង ឥណទាន	4.3	3,825,136	(3,825,136)	-	-
មូលនិធិស្ថេរភាព	4.4	3,139,064	(3,139,064)	-	-
បំណុលផ្សេងៗ	4.2	1,313,125	(32,680)	1,280,445	317,178
ប្រាក់កម្ចី	4.2	7,136,881	107,438	7,244,319	1,794,481
បំណុលពន្ធលើប្រាក់ចំណេញ					
ប្រចាំឆ្នាំ		195,045	-	195,045	48,314
ពន្ធពន្យារជាបំណុល		74,751	-	74,751	18,516
បំណុលសរុប		24,652,866	(6,819,084)	17,833,782	4,417,583
មូលធន					
គម្រោងដើមទុន SEAD		949,821	-	949,821	237,455
ដើមទុន		9,741,600	-	9,741,600	2,435,400
ទុនបម្រុងតាមបទប្បញ្ញត្តិ	4.5	-	651,384	651,384	161,353
ប្រាក់ចំណេញរក្សាទុក		984,487	7,199,016	8,183,503	2,027,125
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	-	(24,497)
មូលធនសរុប		11,675,908	7,850,400	19,526,308	4,836,836
បំណុល និងមូលធនសរុប		36,328,774	1,031,316	37,360,090	9,254,419

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

4. ការផ្លាស់ប្តូរទេវ ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ("CIFRS") សម្រាប់សហគ្រាសចុះតូច និងមធ្យម (ត)

(ខ) ការផ្ទៀងផ្ទាត់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨			
		កំណត់ សម្គាល់	តាមស្តង់ដារ CAS ពាន់រៀល	ផលប៉ះពាល់នៃ ការផ្លាស់ប្តូរ ពាន់រៀល	តាមស្តង់ដារ CIFRS សម្រាប់ សហគ្រាសចុះតូច និងមធ្យម ពាន់រៀល ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ			142,323	-	142,323
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅ ធនាគារជាតិនៃកម្ពុជា			487,080	-	487,080
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅ ធនាគារផ្សេងៗ			336,765	3,402	340,167
ឥណទានផ្តល់ដល់អតិថិជនសុទ្ធ	4.1	29,861,589		984,191	30,845,780
ទ្រព្យសកម្មផ្សេងៗ	4.1	625,363		(568,703)	56,660
ទ្រព្យ និងបរិក្ខារ		1,234,124		-	1,234,124
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ		-		289,523	289,523
ទ្រព្យសកម្មសរុប			32,687,244	708,413	33,395,657

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែល ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

4. ការផ្លាស់ប្តូរទេវ ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ("CIFRS") សម្រាប់សហគ្រាសចូលក្នុង និងមធ្យម (ត)

(ខ) ការផ្ទៀងផ្ទាត់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ (ត)

	កំណត់សម្គាល់	តាមស្តង់ដារ CAS ពាន់រៀល	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		តាមស្តង់ដារ CIFRS សម្រាប់សហគ្រាសចូលក្នុង និងមធ្យម ពាន់រៀល ដុល្លារអាមេរិក (កំណត់សម្គាល់២.៤)
			ផលប៉ះពាល់នៃការផ្លាស់ប្តូរពាន់រៀល	តាមស្តង់ដារ CIFRS សម្រាប់សហគ្រាសចូលក្នុង និងមធ្យម ពាន់រៀល	
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើពីអតិថិជន	4.2	4,757,436	28,716	4,786,152	1,191,179
ប្រាក់ធានាលើប្រាក់សន្សំនិងឥណទាន	4.3	3,933,643	(3,933,643)	-	-
មូលនិធិស្ថាប័ន	4.4	2,461,265	(2,461,265)	-	-
បំណុលផ្សេងៗ	4.2	1,817,586	(43,747)	1,773,839	441,473
ប្រាក់កម្ចី	4.2	7,058,100	48,216	7,106,316	1,768,620
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ		231,742	(130,871)	100,871	25,105
ពន្ធពន្យារជាបំណុល		74,751	(74,751)	-	-
បំណុលសរុប		20,334,523	(6,567,345)	13,767,178	3,426,377
មូលធន					
គម្រោងដើមទុន SEAD		949,821	-	949,821	237,455
ដើមទុន		9,741,600	-	9,741,600	2,435,400
ទុនបម្រុងតាមបទប្បញ្ញត្តិ	4.5	-	418,890	418,890	104,253
ប្រាក់ចំណេញរក្សាទុក		1,661,300	6,856,868	8,518,168	2,120,002
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	-	(11,976)
មូលធនសរុប		12,352,721	7,275,758	19,628,479	4,885,134
បំណុល និងមូលធនសរុប		32,687,244	708,413	33,395,657	8,311,511

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

4. ការផ្លាស់ប្តូរទៅ ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”) សម្រាប់សហគ្រាសធុនតូច និងមធ្យម (ត)

(គ) ការផ្ទៀងផ្ទាត់របាយការណ៍លទ្ធផលសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ២០១៨៖

កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨					
	កំណត់ សម្គាល់	តាមស្តង់ដារ CAS ពាន់រៀល	ផលប៉ះពាល់នៃ ការផ្លាស់ប្តូរ ពាន់រៀល	តាមស្តង់ដារ CIFRS សហគ្រាសធុនតូច និងមធ្យម ពាន់រៀល	សម្រាប់ ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ចំណូលពីការប្រាក់	4.1	5,649,887	(461,220)	5,188,667	1,282,736
ចំណាយលើការប្រាក់		(706,657)	41,642	(665,015)	(164,404)
ចំណូលពីការប្រាក់សុទ្ធ		4,943,230	(419,578)	4,523,652	1,118,332
ចំណូលកម្រៃ និងជើងសារ	4.1	328,968	(328,968)	-	-
ចំណូលពីប្រតិបត្តិការផ្សេងៗ		197,797	-	197,797	48,899
ចំណូលប្រតិបត្តិការសរុប		5,469,995	(748,546)	4,721,449	1,167,231
ចំណាយប្រតិបត្តិការផ្សេងៗ		(4,537,978)	(567,702)	(5,105,680)	(1,262,220)
តំហាយលើឱនភាពនៃទ្រព្យ សកម្មហិរញ្ញវត្ថុ	4.1	135,417	246,461	381,878	94,407
រំលស់		(78,542)	-	(78,542)	(19,417)
ប្រាក់ចំណេញ/(ខាត)មុនពន្ធ		988,892	(1,069,787)	(80,895)	(19,999)
ចំណាយពន្ធលើប្រាក់ ចំណេញ	4.6	(312,079)	495,145	183,066	45,257
ប្រាក់ចំណេញសុទ្ធ សម្រាប់ការិយបរិច្ឆេទ		676,813	(574,642)	102,171	25,258

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែល ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

4. ការផ្លាស់ប្តូរទៅ ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ("CIFRS") សម្រាប់សហគ្រាសធុនតូច និងមធ្យម (ត)

(ឃ) ការផ្ទៀងផ្ទាត់របាយការណ៍លំហូរសាច់ប្រាក់សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ការផ្លាស់ប្តូរឡើងវិញមួយចំនួន ត្រូវបានធ្វើឡើងដើម្បីបង្ហាញពីរបាយការណ៍លំហូរសាច់ប្រាក់របស់ ក្រុមហ៊ុនដើម្បីឱ្យសមស្របតាមបទបង្ហាញ សម្រាប់កាលបរិច្ឆេទបច្ចុប្បន្នបន្ទាប់ពីការអនុវត្តតាម ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម។

4.1 ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(ក) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលរស់រវើកតាមការរំលស់ថ្លៃដើម

យោងតាមគោលការណ៍គណនេយ្យពីមុន CAS ទ្រព្យសកម្មហិរញ្ញវត្ថុ បានរួមបញ្ចូលសមតុល្យសាច់ប្រាក់ តម្កល់នៅធនាគារជាតិនៃកម្ពុជា និងឥណទានផ្តល់ដល់អតិថិជន ហើយបំណុលហិរញ្ញវត្ថុ គឺរួមបញ្ចូល ប្រាក់កម្ចីចំពោះថ្លៃដើមដែលនៅសល់ ហើយការប្រាក់ដែលត្រូវទទួលបាន ត្រូវបាន និងការប្រាក់ដែលត្រូវ ទូទាត់ គឺបានបង្ហាញនៅក្នុងទ្រព្យសកម្ម និងបំណុលផ្សេងៗទៀត។

នៅក្នុងការអនុវត្តតាមស្តង់ដារ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យមទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុ គឺត្រូវបានកំណត់ដោយការរំលស់ថ្លៃដើមជាមួយនឹងលទ្ធផលនៃការកើនឡើងទ្រព្យ សកម្មហិរញ្ញវត្ថុ និងការថយចុះនៃទ្រព្យសកម្មផ្សេងៗ ព្រមទាំងការកើនឡើងនៅបំណុលហិរញ្ញវត្ថុ ជាមួយ នឹងការថយចុះនៃបំណុលផ្សេងៗ។

ការប្រាក់បង្គរសុទ្ធដែលត្រូវទទួលបាន គឺរួមបញ្ចូលនៅក្នុងថ្លៃដើមរំលស់ឥណទានដល់អតិថិជន។

ដូច្នេះហើយនៅក្នុងរបាយការណ៍លទ្ធផលលម្អិតសម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ 2018 សំវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ ច្រើនជាងចំនួន 246,461 ពាន់ រៀលពេលអនុវត្តតាមស្តង់ដារ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម។

នៅថ្ងៃទី១ ខែមករា ឆ្នាំ2018 (កាលបរិច្ឆេទនៃការផ្លាស់ប្តូរ) សមតុល្យឥណទានផ្តល់ដល់អតិថិជនច្រើនជាង ចំនួន 1,031,316 ពាន់រៀល និង ច្រើនជាង 984,191 ពាន់រៀល នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2018 ពេលអនុវត្តតាម ស្តង់ដារ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

4 ការផ្លាស់ប្តូរទេវ ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”) សម្រាប់សហគ្រាសធុនតូច និងមធ្យម (ត)

4.1 ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ខ) ចំណូលការប្រាក់តាមវិធីសាស្ត្ររំលស់ថ្លៃដើម

តាមស្តង់ដារ CAS ចំណូលការប្រាក់ពីឥណទានផ្តល់ឲ្យអតិថិជន និងសមតុល្យសាច់ប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា គឺត្រូវបានបង្កើនឡើងដោយផ្អែកលើសមតុល្យថយចុះនៃចំនួនប្រាក់ដើមដែលនៅសល់ លើកលែងតែឥណទានផ្តល់ដល់អតិថិជនដែលត្រូវបានចាត់ថ្នាក់ជា ថ្នាក់ក្រោមស្តង់ដារថ្នាក់ជាប់សង្ស័យ និងថ្នាក់បាត់បង់។ ការប្រាក់ដែលទទួលបាននៅក្នុងចំណាត់ថ្នាក់ទាំងនេះត្រូវបានកាត់ចេញហើយកត់បញ្ចូលទៅក្នុងគណនីការប្រាក់បណ្តោះអាសន្ន។ បន្ទាប់មកទៀតចំណូលការប្រាក់បានមកពី ចំណាត់ថ្នាក់ទាំងនេះ ត្រូវបានទទួលស្គាល់តាមមូលដ្ឋានសាច់ប្រាក់ជាក់ស្តែង។

ចំពោះការអនុវត្តតាមស្តង់ដារ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម ចំណូលពីការប្រាក់ត្រូវបានទទួលស្គាល់ដោយប្រើវិធីសាស្ត្ររំលស់ការប្រាក់ប្រសិទ្ធភាព។ តាមវិធីសាស្ត្ររំលស់ការប្រាក់ប្រសិទ្ធភាពដោយអនុវត្តទៅតាមអត្រាការប្រាក់ប្រសិទ្ធភាព (“EIR”)។ អត្រាការប្រាក់ប្រសិទ្ធភាព ត្រូវបានកំណត់ដោយផ្អែកលើមូលដ្ឋាននៃចំនួនទឹកប្រាក់ដែលបានតម្កល់នៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុដែលបានទទួលស្គាល់ដំបូង។ លទ្ធផលនៃការអនុវត្តទាំងនេះនាំឱ្យមានការកើនឡើងចំណូលការប្រាក់។

(គ) ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ

តាមស្តង់ដារ CAS សំវិធានធនសម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យ និងសមតុល្យសាច់ប្រាក់តម្កល់នៅធនាគារត្រូវបានកំណត់ដោយផ្អែកលើប្រកាសលេខ ធ៧-០១៧-៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការចំណាត់ថ្នាក់ហានិភ័យនៃការផ្តល់ឲ្យឥណទាន និង ឱនភាពសំវិធានធន និងសាមញ្ញលេខ ធ៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីការអនុវត្តតាមប្រកាសចំពោះការចាត់ចំណាត់ថ្នាក់ហានិភ័យនៃការផ្តល់ឥណទាន និងឱនភាពសំវិធានធន ដែលចេញដោយធនាគារជាតិនៃកម្ពុជា។ ចំពោះការអនុវត្តតាមស្តង់ដារ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម ឱនភាពនៃឥណទាន គឺត្រូវបានកំណត់តាមការរំពឹងទុកលើការខាតបង់ (“ECL”) ដែលប៉ះពាល់ការខាតបង់ឥណទាននាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ ព្រមទាំងឥណទានឲ្យអតិថិជនដែលមានលក្ខណៈទោល គឺត្រូវបានវាយតម្លៃឱនភាពផ្សេងពីគ្នា។

ប្រសិនបើសំវិធានធនតាមបទប្បញ្ញត្តិច្រើនជាងសំវិធានធនលើឱនភាព តាមជំពូកទី១១ នៃ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម ចំនួនដែលលើសត្រូវបានកាត់ត្រាជាទុនបម្រុងតាមបទប្បញ្ញត្តិដោយផ្ទេរមកពីប្រាក់ចំណេញរក្សាទុក ទៅតាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជាដែលបានចែងក្នុងប្រកាសលេខ ធ៧-០១៧-៣៤៤។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

4. ការផ្លាស់ប្តូរទៅ ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ("CIFRS") សម្រាប់សហគ្រាសធុនតូច និងមធ្យម (ត)

4.2 ប្រាក់បញ្ញើពីអតិថិជន/ប្រាក់កម្ចី

តាមស្តង់ដារគណនេយ្យមុន CAS ប្រាក់បញ្ញើពីអតិថិជន/ប្រាក់កម្ចី ត្រូវបានកត់ត្រាតាមប្រាក់ដើមដែលនៅសល់។ ប៉ុន្តែបើតាមស្តង់ដារ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម ប្រាក់បញ្ញើពីអតិថិជន/ប្រាក់កម្ចី ត្រូវបានកត់ត្រាតាមតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ចូលនាពេលអនាគត ដោយប្រើអត្រាការប្រាក់ទីផ្សារ។

4.3 ប្រាក់ធានាលើប្រាក់សន្សំ និង ឥណទាន

ប្រាក់ធានាលើប្រាក់សន្សំ និង ឥណទាន (LPLS) មិនត្រូវបានប្រមូលពីសហគមន៍សន្សំ (CBMIFO) នៅក្នុងឆ្នាំ 2018។ ទោះជាយ៉ាងណាក៏ដោយ បរិហាយនៃនេះបានលែងចាកប្រាក់ចំណូលរបស់ខ្លួនប្រចាំខែដោយមានអត្រា 0.04% នៃសមតុល្យប្រាក់បញ្ញើសន្សំខែមុន និង សមតុល្យឥណទានខែមុនដើម្បីគាំទ្រកម្មវិធីអិលភីអិលអេស (LPLS)។ តាមស្តង់ដារគណនេយ្យមុន CAS, LPLS ត្រូវបានកត់ត្រាតាមតម្លៃនៃប្រាក់តម្កល់។ ប៉ុន្តែបើតាមស្តង់ដារ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម សំវិធានធនគឺជាបំណុលដែលមិនអាចកំណត់តម្លៃនិងពេលវេលាជាក់លាក់។ សំវិធានធនត្រូវបានទទួលស្គាល់នៅពេលដែល៖

- ក. មានកាតព្វកិច្ចតាមច្បាប់ដែលកើតឡើងដោយសារហេតុការណ៍អតីតកាល ឬអាចមានការកើតឡើងច្រើនជាងគ្មានទៅលើកាតព្វកិច្ចតាមច្បាប់ដែលកើតឡើងដោយសារហេតុការណ៍អតីតកាល។
- ខ. វាមានការកើតឡើងច្រើនជាងគ្មានទៅលើការហូរចេញនូវផលប្រយោជន៍, និង
- គ. តម្លៃត្រូវបានប៉ាន់ស្មានដែលអាចជឿជាក់បាន។

ប្រាក់ធានាលើប្រាក់សន្សំ និងឥណទានមិនទាន់ជួបលក្ខណៈវិនិច្ឆ័យដូចសំវិធានធននោះឡើយ។

4.4 មូលនិធិស្ថេរភាព

មូលនិធិស្ថេរភាព បានប្រមូលពីប្រភពសំខាន់ៗចំនួន 5 ដូចខាងក្រោម៖

- ក. មូលនិធិទីមួយផ្ទេរពីប្រាក់ធានាលើប្រាក់សន្សំ និងឥណទានដែលអនុលោមទៅតាមការអនុម័តរបស់គណៈកម្មាធិការ។
- ខ. 5% ពីសេវាកម្មបុព្វលាភសរុបចំនួន LPLS ប្រចាំឆ្នាំ។
- គ. 5% នៃប្រាក់ចំណេញនិងខាតប្រចាំឆ្នាំរបស់ CMIFO (មិនលើសពី 10លានរៀល)
- ឃ. ការរួមចំណែករបស់ក្រុមហ៊ុន ផ្អែកលើមូលដ្ឋានចំណេញ និងការខាតសុទ្ធប្រចាំឆ្នាំនិងចំនួនថវិការអនុម័ត។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

4. ការផ្លាស់ប្តូរទៅ ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ("CIFRS") សម្រាប់សហគ្រាសធុនតូច និងមធ្យម (ត)

4.4 មូលនិធិស្ថេរភាព (ត)

- ង. មូលនិធិដែលនៅសេសសល់ "កាត់បន្ថយបំណុលទាំងអស់" ពីCBMIFO នីមួយៗដែលក្ស័យធន។ តាមស្តង់ដារគណនេយ្យមុន CAS, មូលនិធិស្ថេរភាពត្រូវបានកត់ត្រាតាមតម្លៃនៃប្រាក់តម្កល់។ ប៉ុន្តែបើតាមស្តង់ដារ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម, សំវិធានធនគឺជាបំណុល ដែលមិនអាចកំណត់តម្លៃនិងពេលវេលាជាក់លាក់។ សំវិធានធនត្រូវបានទទួលស្គាល់នៅពេលដែល៖
- ក. មានកាតព្វកិច្ចតាមច្បាប់ដែលកើតឡើងដោយសារហេតុការណ៍អតីតកាល ឬអាចមានការកើតឡើងច្រើនជាងគ្មានទៅលើកាតព្វកិច្ចតាមច្បាប់ដែលកើតឡើងដោយសារហេតុការណ៍អតីតកាល។
- ខ. វាមានការកើតឡើងច្រើនជាងគ្មានទៅលើការហូរចេញនូវផលប្រយោជន៍, និង
- គ. តម្លៃត្រូវបានប៉ាន់ស្មានដែលអាចជឿជាក់បាន។

មូលនិធិស្ថេរភាពមិនទាន់ជួបលក្ខណៈវិនិច្ឆ័យដូចសំវិធានធននោះឡើយ។

4.5 ទុនបម្រុងតាមបទប្បញ្ញត្តិ

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ៧-០១៧-៣៤៤ ស្តីពីហានិភ័យនៃការផ្តល់ចំណាត់ថ្នាក់ឥណទាន និងឱនភាពនៃសំវិធានធន បរិមាណលើសនៃឱនភាពដែលបានគណនាស្របតាមបទប្បញ្ញត្តិដោយប្រៀបធៀបទៅនឹងឱនភាពដែលបានគណនាតាមស្តង់ដារ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម ត្រូវផ្ទេរមកពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងដែលជាផ្នែកមួយនៃមូលធន។ តម្រូវការនេះបណ្តាលឲ្យមានការកើនឡើងនៃទុនបម្រុង និងមានការថយចុះនៃប្រាក់ចំណេញរក្សាទុកប៉ុន្តែមិនបានប៉ះពាល់ដល់របាយការណ៍ចំណេញ ឬខាតរបស់ក្រុមហ៊ុនឡើយ។

4.6 ពន្ធលើប្រាក់ចំណេញ

ការអនុវត្តតាមស្តង់ដារ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម បណ្តាលអោយមានការផ្លាស់ប្តូរចំពោះពន្ធពន្យារដែលកើនឡើងពីភាពខុសគ្នាបណ្តោះអាសន្ន ដែលទាក់ទងនឹងឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

5. ការប៉ាន់ស្មានគណនេយ្យនិងការវិនិច្ឆ័យសំខាន់ៗ

ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យត្រូវបានវាយតម្លៃជាបន្តបន្ទាប់ហើយផ្អែកលើបទពិសោធន៍ធ្លាប់មាន និងកត្តាដទៃទៀតរួមទាំងការពឹងទុកនៃហេតុការណ៍ដែលធ្លាប់បរាជ័យ ត្រូវបានគេជឿជាក់ថាសមហេតុផលទៅតាមកាលៈទេសៈផ្សេងៗ។ ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យមានហានិភ័យខ្ពស់ដែលតម្រូវឲ្យធ្វើនិយ័តកម្ម លើតម្លៃយោងទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុសម្រាប់កាលបរិច្ឆេទបន្ទាប់មានដូចខាងក្រោម៖

(ក) ពន្ធលើប្រាក់ចំណេញ និងចំណាយពន្ធផ្សេងទៀត

ចំណាយពន្ធត្រូវបានគណនាផ្អែកលើមូលដ្ឋានបច្ចុប្បន្នចំពោះការអនុវត្តច្បាប់សារពើពន្ធ។ ទោះយ៉ាងណាក៏ដោយបទប្បញ្ញត្តិទាំងនេះអាចមានការប្រែប្រួលជារៀងៗ និងការបកស្រាយផ្សេងៗគ្នាបន្ទាប់ពីមានការត្រួតពិនិត្យពីអាជ្ញាធរពន្ធដារ។ ទាំងនេះអាចបណ្តាលឱ្យមានការកើនឡើងចំណាយពន្ធ និងការបង្វិលសងផ្សេងទៀត។ វាពិតជាពិបាកកំណត់ពេលវេលាជាក់លាក់ណាមួយ និងភាពធ្ងន់ធ្ងរនៃការកើនឡើងទាំងនេះ ឬ ផលប៉ះពាល់របស់វា។

(ខ) ទ្រព្យ និងបរិក្ខារ

គោលការណ៍សម្រាប់ទ្រព្យ និងបរិក្ខាររួមបញ្ចូលទាំងការប៉ាន់ស្មាន សម្រាប់កំណត់អាយុកាលនៃការប្រើប្រាស់នៃទ្រព្យ និងបរិក្ខារ។ ការកំណត់អាយុកាលនៃការប្រើប្រាស់នៃទ្រព្យនិងបរិក្ខារគឺផ្អែកលើការវិនិច្ឆ័យរបស់អ្នកគ្រប់គ្រង។

(គ) សំវិធានធនលើបំណុលដែលជាប់សង្ស័យ

អ្នកគ្រប់គ្រងបង្ហាញសំវិធានធន លើបំណុលដែលជាប់សង្ស័យតាមករណ៍ផ្សេងៗពីគ្នានៅពេលដែលពួកគេជឿជាក់ថា ការប្រមូលចំនួនទឹកប្រាក់ដែលជំពាក់ទំនងជាមិនអាចកើតឡើង។ ក្នុងការបង្ហាញចំនួនសំវិធានធន អ្នកគ្រប់គ្រងធ្វើការពិចារណាតាមបទពិសោធន៍ដែលធ្លាប់មាន និងការផ្លាស់ប្តូរស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន។ ប្រសិនបើស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជនកាន់តែយ៉ាប់យឺនដែលបណ្តាលឲ្យមានភាពអសមត្ថភាពក្នុងការទូទាត់ប្រាក់សំវិធានធនតម្រូវឲ្យទទួលស្គាល់តាមអ្វីដែលទទួលបាន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

6. សាច់ប្រាក់ក្នុងដៃ

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
សាច់ប្រាក់ក្នុងដៃ	201,829	49,529	142,323	35,421
(ក) តាមប្រភេទរូបិយប័ណ្ណ៖				

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ប្រាក់បាត	86,847	21,312	31,060	7,730
ប្រាក់ដុល្លារអាមេរិក	62,145	15,251	-	-
ប្រាក់រៀល	52,837	12,966	111,263	27,691
	201,829	49,529	142,323	35,421

7. ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា

		2019		2018	
		ពាន់រៀល សម្គាល់	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល សម្គាល់	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ប្រាក់តម្កល់ធនាគារលើដើមទុន	(ក)	487,080	119,529	487,080	121,224
គណនីចរន្ត	(ខ)	120	29	-	-
		487,200	119,558	487,080	121,224

(ក) ប្រាក់តម្កល់ធនាគារលើដើមទុន ត្រូវបានរក្សាទុកជាមួយធនាគារជាតិនៃកម្ពុជាស្របតាមប្រកាសលេខ ធ៧-០០-០០៦ ស្តីពីការផ្តល់អាជ្ញាប័ណ្ណអាជីវកម្មមីក្រូហិរញ្ញវត្ថុ ដែលចំនួនទឹកប្រាក់ត្រូវបានកំណត់ត្រឹម 5%នៃដើមទុនដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន។ ប្រាក់តម្កល់នេះ ត្រូវបង្វិលសងវិញនៅពេលដែលក្រុមហ៊ុនស្ម័គ្រចិត្តបញ្ចប់អាជីវកម្មរបស់ខ្លួន។
ប្រាក់តម្កល់ពុំទទួលបានអត្រាការប្រាក់ឡើយ។

(ខ) គណនីចរន្ត ពុំទទួលបានអត្រាការប្រាក់ឡើយ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

៨. ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ទីស្នាក់ការកណ្តាល - ខេត្តបាត់ដំបង	1,599,486	392,512	232,550	57,877
សាខា	351,498	86,257	107,617	26,784
	1,950,984	478,769	340,167	84,661

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានាត្រូវបានវិភាគបន្ថែមដូចខាងក្រោម៖

(ក) តាមកាលកំណត់

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
អំឡុងពេល១ខែ	1,950,984	478,769	340,167	84,661

(ខ) តាមប្រភេទ

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
គណនីសន្សំ				
ធនាគារអេស៊ីលីដា ភីអិលស៊ី	1,289,213	316,371	332,656	82,792
ធនាគារអភិវឌ្ឍន៍អាស៊ីចំកាត់	661,363	162,298	7,511	1,869
	1,950,576	478,669	340,167	84,661
គណនីចរន្ត				
ធនាគារអភិវឌ្ឍន៍អាស៊ីចំកាត់	408	100	-	-
	1,950,984	478,769	340,167	84,661

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

8. ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ (ត)

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានាត្រូវបានវិភាគបន្ថែមដូចខាងក្រោម (ត)៖

(គ) តាមរូបិយប័ណ្ណ

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)
ប្រាក់ដុល្លារអាមេរិក	1,083,910	265,990	93,569	23,287
ប្រាក់រៀល	833,601	204,565	62,132	15,464
ប្រាក់បាត	33,473	8,214	184,466	45,910
	<u>1,950,984</u>	<u>478,769</u>	<u>340,167</u>	<u>84,661</u>

(ឃ) តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)

	2019	2018
ធនាគារអេស៊ីលីដា ភីអិលស៊ី	0.05%-0.50%	0.05%-0.50%
ធនាគារអភិវឌ្ឍន៍អាស៊ីចំការ	0 - 1.25%	0.25% - 1.25%

9. ឥណទានផ្តល់ដល់អតិថិជនសុទ្ធ

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)
ឥណទានផ្តល់ឲ្យអតិថិជនរស់រវើក				
តាមរំលស់ថ្លៃដើម	33,151,195	8,135,263	31,290,144	7,787,492
ដកៈ ការខាតបង់លើឱនភាពនៃទ្រព្យ				
សកម្មហិរញ្ញវត្ថុ	(288,208)	(70,726)	(444,364)	(110,593)
	<u>32,862,987</u>	<u>8,064,537</u>	<u>30,845,780</u>	<u>7,676,899</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែល ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

៩. ឥណទានផ្តល់ដល់អតិថិជនសុទ្ធ (ត)

ការប្រែប្រួលនៃការខាតបង់លើឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ មានដូចខាងក្រោម៖

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
សមតុល្យនាដើមការិយបច្ឆេទ	444,364	110,593	826,444	204,312
ការកើនឡើង/(តំហាយ)នៃ សំវិធានធនក្នុងការិយបច្ឆេទ	45,207	11,157	(381,878)	(94,407)
ការលុបចោល	(201,363)	(49,695)	-	-
បម្រែបម្រួលអត្រាប្តូរប្រាក់	-	-	(202)	(50)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(1,329)	-	738
សមតុល្យនាចុងការិយបច្ឆេទ	288,208	70,726	444,364	110,593

ឥណទានដុលផ្តល់ឲ្យអតិថិជនត្រូវបានវិភាគដូចខាងក្រោម៖

(ក) តាមប្រភេទរូបិយប័ណ្ណ៖

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ប្រាក់រៀល	9,891,807	2,427,437	1,985,839	494,236
ប្រាក់ដុល្លារអាមេរិក	9,774,872	2,398,742	19,083,890	4,749,599
ប្រាក់បាត	13,484,516	3,309,084	10,220,415	2,543,657
	33,151,195	8,135,263	31,290,144	7,787,492

(ខ) តាមនិវាសនដ្ឋាន៖

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
និវាសនជន	33,151,195	8,135,263	31,290,144	7,787,492

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

៩. ឥណទានផ្តល់ដល់អតិថិជនសុទ្ធ (ត)

ឥណទានដុលដ្រូលអតិថិជនត្រូវបានវិភាគដូចខាងក្រោម (ត)៖

(គ) តាមការអត្រាប្រាក់(មួយឆ្នាំ)៖

	2019	2018
ឥណទានផ្តល់ឲ្យCBMIFO	10.8% - 15.6%	15.60% - 18%
ឥណទានផ្តល់ឲ្យSME	15.60% - 18%	10.80% - 36%

(ឃ) តាមកាលកំណត់ ៖

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
តិចជាង 1ឆ្នាំ	802,329	196,891	1,070,871	266,518
ច្រើនជាង 1ឆ្នាំ	32,348,866	7,938,372	30,219,273	7,520,974
	33,151,195	8,135,263	31,290,144	7,787,492

(ង) តាមប្រភេទអាជីវកម្ម ៖

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
កសិកម្ម	16,753,870	4,111,379	18,802,031	4,679,450
ការប្រើប្រាស់	10,034,826	2,462,534	6,146,898	1,529,840
ជំនួញ និង ពាណិជ្ជកម្ម	3,570,019	876,078	4,428,533	1,102,173
សេវាកម្ម	1,602,195	393,177	1,628,988	405,423
សំណង់	53,468	13,121	283,694	70,606
ផ្សេងៗ	1,136,817	278,974	-	-
	33,151,195	8,135,263	31,290,144	7,787,492

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ប.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

៩. ឥណទានផ្តល់ដល់អតិថិជនសុទ្ធ (ត)

ឥណទានដុលផ្តល់ឲ្យអតិថិជនត្រូវបានវិភាគដូចខាងក្រោម (ត)៖

(ច) តាមទំនាក់ទំនង ៖

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
អតិថិជនខាងក្រៅ	33,151,195	8,135,263	31,290,144	7,787,492

(ឆ) តាមហានិភ័យ ៖

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ហានិភ័យធំៗ	2,134,436	523,788	2,121,123	527,905
ពុំមែនហានិភ័យធំៗ	31,016,759	7,611,475	29,169,021	7,259,587
	33,151,195	8,135,263	31,290,144	7,787,492

១០. ទ្រព្យសកម្មផ្សេងៗ

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ចំណាយបឋម	54,100	13,276	25,434	6,330
ការផ្គត់ផ្គង់សម្ភារៈការិយាល័យ	17,110	4,199	20,823	5,182
ផ្សេងៗ	124,626	30,583	10,403	2,589
	195,836	48,058	56,660	14,101

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

11. ទ្រព្យ និងបរិក្ខារ

2019	ដី ពាន់រៀល	អាគារ ពាន់រៀល	យានយន្ត ពាន់រៀល	គ្រឿងសង្ហារឹម ពាន់រៀល	បរិក្ខារកុំព្យូទ័រ និង ការិយាល័យ ពាន់រៀល	សរុប ពាន់រៀល ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	
ថ្លៃដើម							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	704,918	539,283	199,424	140,106	96,868	1,680,599	418,268
ការទិញបន្ថែម	-	-	-	38,838	1,768	40,606	10,021
ការលក់	-	-	(82)	-	-	(82)	(20)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(5,908)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	704,918	539,283	199,342	178,944	98,636	1,721,123	422,361
រំលស់បង្គរ							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	-	47,778	186,644	118,614	93,439	446,475	111,119
រំលស់ក្នុងការិយបរិច្ឆេទ	-	28,425	10,670	18,054	2,465	59,614	14,712
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(1,638)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	-	76,203	197,314	136,668	95,904	506,089	124,193
តម្លៃយោង							
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	704,918	463,080	2,028	42,276	2,732	1,215,034	298,168

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

11. ទ្រព្យ និងបរិក្ខារ (ត)

2018	ដី ពាន់រៀល	អាគារ ពាន់រៀល	យានយន្ត ពាន់រៀល	គ្រឿងសង្ហារឹម ពាន់រៀល	បរិក្ខារកុំព្យូទ័រ និង ការិយាល័យ ពាន់រៀល	សរុប ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ថ្លៃដើម							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	779,485	639,854	200,544	140,807	93,965	1,854,655	459,414
ការទិញបន្ថែម	-	-	-	6,920	3,290	10,210	2,524
ការលុបចោល	(74,567)	(100,571)	(1,120)	(7,621)	(387)	(184,266)	(45,554)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	1,884
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	704,918	539,283	199,424	140,106	96,868	1,680,599	418,268
រំលស់បង្គរ							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	-	22,797	153,817	105,148	88,282	370,044	91,663
រំលស់ក្នុងការិយបរិច្ឆេទ	-	25,207	33,710	14,027	5,598	78,542	19,417
ការលុបចោល	-	(226)	(883)	(561)	(441)	(2,111)	(522)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	561
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	-	47,778	186,644	118,614	93,439	446,475	111,119
តម្លៃយោង							
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	704,918	491,505	12,780	21,492	3,429	1,234,124	307,149

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

12. ប្រាក់បញ្ញើពីអតិថិជន

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)
ប្រាក់បញ្ញើពីអតិថិជន CBMIFO				
ប្រាក់បញ្ញើចាំបាច់	-	-	530,981	132,151
	-	-	530,981	132,151
ប្រាក់បញ្ញើពីអតិថិជន SME				
គណនីអសកម្ម	985,538	241,850	1,025,648	255,263
ប្រាក់បញ្ញើចាំបាច់	946,619	232,299	2,607,653	648,993
ប្រាក់បញ្ញើតាមកិច្ចសន្យា	494,580	121,369	618,854	154,020
ប្រាក់បញ្ញើស្ម័គ្រចិត្ត	3,104	762	3,016	752
	2,429,841	596,280	4,255,171	1,059,028
	2,429,841	596,280	4,786,152	1,191,179

ប្រាក់បញ្ញើពីអតិថិជនត្រូវបានយោងពីឆ្នាំមុន។ គ្មានប្រាក់បញ្ញើបន្ថែមពីអតិថិជនត្រូវបានប្រមូលចាប់តាំងពីឆ្នាំ២០១៨។ ប្រាក់បញ្ញើពីអតិថិជនត្រូវបានវិភាគដូចខាងក្រោម៖

(ក) តាមប្រភេទរូបិយប័ណ្ណ៖

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)
ប្រាក់រៀល	1,616,196	396,613	3,300,163	821,345
ប្រាក់ដុល្លារអាមេរិក	65,836	16,156	74,943	18,652
ប្រាក់បាត	747,809	183,511	1,411,046	351,182
	2,429,841	596,280	4,786,152	1,191,179

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

12. ប្រាក់បញ្ញើពីអតិថិជន (ត)

ប្រាក់បញ្ញើពីអតិថិជនត្រូវបានយោងពីឆ្នាំមុន។ គ្មានប្រាក់បញ្ញើបន្ថែមពីអតិថិជនត្រូវបានប្រមូលចាប់តាំងពីឆ្នាំ២០១៨។ ប្រាក់បញ្ញើពីអតិថិជនត្រូវបានវិភាគដូចខាងក្រោម(ត)៖

(ខ) តាមតំបន់៖

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)
បាត់ដំបង	1,314,429	322,559	2,672,486	665,128
បន្ទាយមានជ័យ	523,731	128,523	1,284,217	319,616
បវេល	591,681	145,198	829,449	206,435
	<u>2,429,841</u>	<u>596,280</u>	<u>4,786,152</u>	<u>1,191,179</u>

(គ) តាមការអត្រាប្រាក់(មួយឆ្នាំ)៖

	2019	2018
ប្រាក់បញ្ញើពីអតិថិជន CBMIFO		
ប្រាក់បញ្ញើចាំបាច់	9.00%	9.00%
ប្រាក់បញ្ញើពីអតិថិជន SME		
ប្រាក់បញ្ញើតាមកិច្ចសន្យា	5.00% - 10.50%	5.00% - 10.50%
ប្រាក់បញ្ញើចាំបាច់	6.00%	8.00%
ប្រាក់បញ្ញើស្ម័គ្រចិត្ត	3.00%	3.00%

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

13. បំណុលផ្សេងៗ

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
បំណុលសោធននិវត្តន៍ និងអត្ថប្រយោជន៍	1,082,919	265,747	1,149,000	285,963
ចំណាយបង្គរ	323,742	79,446	247,830	61,680
ចំណូលដែលមិនទាន់ទទួលស្គាល់	140,337	34,439	326,317	81,214
បំណុលលើការឈប់សម្រាកប្រចាំឆ្នាំ	34,576	8,485	19,986	4,974
បំណុលពន្ធ	20,825	5,110	25,853	6,434
បំណុលលើអត្ថប្រយោជន៍សុខភាព	3,309	812	3,266	813
បំណុលផ្សេងៗ	7,804	1,915	1,587	395
	<u>1,613,512</u>	<u>395,954</u>	<u>1,773,839</u>	<u>441,473</u>

14. ប្រាក់កម្ចី

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
អយក្សក្រខ័ត អ៊ុយ្យូមេនីខល				
ឌីវីឡូបមេន ខអបកើរធីរ សូស៊ីអេធី				
យូ.អេ	3,905,207	958,333	-	-
អង្គការ យែវអន្តរជាតិ (អង់គ្លេស)	3,303,031	810,560	2,867,326	713,620
បុគ្គល	2,747,967	674,347	1,426,390	355,000
មូលនិធិ ធនាគារស្តីចង្អុល រ៉ាប៊ូ	1,630,000	400,000	2,812,600	700,000
	<u>11,586,205</u>	<u>2,843,240</u>	<u>7,106,316</u>	<u>1,768,620</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

14. ប្រាក់កម្ចី (ត)

កម្ចីខាងលើត្រូវបានវិភាគដូចខាងក្រោម៖

(ក) តាមកាលកំណត់៖

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)
ពី2ទៅ3ខែ	925,519	227,121	401,800	100,000
ពី3ទៅ12ខែ	4,761,576	1,168,485	2,583,574	643,000
ពី1ឆ្នាំទៅ5ឆ្នាំ	5,899,110	1,447,634	4,120,942	1,025,620
	<u>11,586,205</u>	<u>2,843,240</u>	<u>7,106,316</u>	<u>1,768,620</u>

(ខ) តាមប្រភេទរូបិយប័ណ្ណ៖

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)
ប្រាក់ដុល្លារអាមេរិក	11,586,205	2,843,240	7,106,316	1,768,620

(គ) តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)

	2019	2018
ប្រាក់ដុល្លារអាមេរិក	8%-9.5%	8.00% - 12.00%

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

15. ពន្ធលើប្រាក់ចំណេញ

(ក) ពន្ធពន្យារ

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុល គឺត្រូវទូទាត់នៅពេលដែលមានតម្រូវការអនុវត្តទៅតាមច្បាប់ ដើម្បីទូទាត់ពន្ធនៃទ្រព្យសកម្ម ជាមួយនឹងបំណុលពន្ធហើយនិងនៅពេលដែលពន្ធពន្យារទាក់ទងទៅ នឹងអាជ្ញាធរពន្ធដាររដ្ឋបាល។

ចំនួនទឹកប្រាក់ខាងក្រោមត្រូវបានកំណត់បន្ទាប់ពីការកាត់កង ហើយត្រូវបានបង្ហាញនៅក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ៖

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)
ពន្ធពន្យារជាទ្រព្យសកម្ម	259,590	63,703	311,210	77,454
ពន្ធពន្យារជាបំណុល	(198,155)	(48,627)	(21,687)	(5,398)
	61,435	15,076	289,523	72,056

(ii) ពន្ធពន្យារជាទ្រព្យសកម្មបានមកពីឯកតាដូចខាងក្រោម៖

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)
រំលស់	8,024	1,969	9,850	2,451
សំវិធានធនលើសោធននិវត្តន៍និងការ ឈប់សម្រាកប្រចាំឆ្នាំ	223,499	54,846	233,797	58,187
សំវិធានធនដែលលើសណាទានខាតបង់	(8,535)	(2,094)	(21,687)	(5,397)
លម្អៀងលើអត្រាប្តូរប្រាក់	(189,620)	(46,533)	2,300	572
ចំណូលបង់ទុកមុន	28,067	6,888	65,263	16,243
	61,435	15,076	289,523	72,056

គ្រឹះស្ថានប្រតិបត្តិការហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

15. ពន្ធលើប្រាក់ចំណេញ (ត)

(ក) ពន្ធពន្យារ (ត)

(ii) ការប្រែប្រួលពន្ធពន្យារជាទ្រព្យសកម្មក្នុងឆ្នាំមានដូចខាងក្រោម៖

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)
នាថ្ងៃទី១ ខែមករា	289,523	72,056	137,679	34,104
ទទួលស្គាល់ក្នុងរបាយការណ៍ ចំណេញឬខាត	(228,088)	(56,290)	151,844	37,539
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(690)	-	413
នាថ្ងៃទី៣១ ខែធ្នូ	61,435	15,076	289,523	72,056

(ខ) បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)
នាដើមការិយបរិច្ឆេទ	100,871	25,105	195,045	48,314
ចំណាយពន្ធលើប្រាក់ចំណេញ	230,922	56,990	181,208	44,798
ពន្ធលើប្រាក់ចំណេញដែលបានបង់	(267,800)	(66,091)	(275,382)	(68,080)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(300)	-	73
នាចុងការិយបរិច្ឆេទ	63,993	15,704	100,871	25,105

(គ) ចំណាយពន្ធលើប្រាក់ចំណេញ

អនុលោមទៅតាមច្បាប់សារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញដោយគណនាតាមអត្រា20% នៃប្រាក់ចំណេញជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមា ដោយគណនាតាមអត្រា1% នៃប្រាក់ចំណូលសរុបនៅពេលដែលពន្ធមួយណាមានចំនួនច្រើនជាង។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ប.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

15. ពន្ធលើប្រាក់ចំណេញ (ត)

(គ) ចំណាយពន្ធលើប្រាក់ចំណេញ (ត)

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ចំណាយពន្ធលើប្រាក់ចំណេញ	230,923	56,990	181,208	44,798
ចំណាយពន្ធលើប្រាក់ចំណេញដែល ទទួលស្គាល់ខ្វះ	-	-	153,702	37,998
ចំណាយពន្ធពន្យារ	228,088	56,290	(151,844)	(37,539)
នាចុងការិយបរិច្ឆេទ	459,011	113,280	183,066	45,257

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញ ដែលគណនាតាមអត្រាពន្ធជាផ្លូវការរៀបចំទៅនឹងពន្ធលើប្រាក់ចំណេញដែលបង្ហាញក្នុងរបាយការណ៍លទ្ធផលសម្រេចបានដូចខាងក្រោម៖

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ចំណេញ/(ខាត)មុនបង់ពន្ធ	2,112,286	521,295	(80,895)	(19,999)
ពន្ធលើប្រាក់ចំណេញ 20%	422,457	104,259	(16,179)	(4,000)
ចំណាយមិនអាចកាត់កងបាន	36,776	9,076	46,992	11,617
ចំណាយពន្ធលើប្រាក់ចំណេញ ដែលទទួលស្គាល់ខ្វះ	-	-	153,702	37,998
ផ្សេងៗ	(222)	(55)	(1,449)	(358)
ចំណាយពន្ធលើប្រាក់ចំណេញ	459,011	113,280	183,066	45,257

ការគណនានៃការចំណាយពន្ធលើប្រាក់ចំណេញនេះ គឺជាប្រធានបទក្នុងការពិនិត្យ និងការវាយតម្លៃចុងក្រោយរបស់អាជ្ញាធរពន្ធ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

16. គម្រោងដើមទុន SEAD

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
គម្រោងដើមទុន SEAD ស្ថិតនៅ				
ក្រោមមូលនិធិសហភាពឥណទាន				
ប្រទេសអូស្ត្រាលី (CUFA)	83,365	20,841	83,365	20,841
គម្រោងដើមទុន SEAD ស្ថិតនៅ				
ក្រោមមូលនិធិ AusAID	866,456	216,614	866,456	216,614
	<u>949,821</u>	<u>237,455</u>	<u>949,821</u>	<u>237,455</u>

17. ដើមទុន

	2019			2018		
	ចំនួន ភាគហ៊ុន	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ចំនួន ភាគហ៊ុន	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
បានចុះបញ្ជី:						
តម្លៃហ៊ុន 1 ភាគហ៊ុន						
200,000រៀល	48,708	9,741,600	2,435,400	48,708	9,741,600	2,435,400
ភាគហ៊ុនចេញផ្សាយ និង						
ទូទាត់តម្លៃហ៊ុន 1						
ភាគហ៊ុន						
200,000រៀល	48,708	9,741,600	2,435,400	48,708	9,741,600	2,435,400

ដើមទុនចុះបញ្ជី និងដែលបានបង់របស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មានចំនួន ៩,៧៤១,៦០០ ពាន់រៀល (ប្រាំបួនលានប្រាំពីរសែនបួនម៉ឺនមួយពាន់ប្រាំមួយរយពាន់រៀល)។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

17. ជើងទុន (ត)

ចំនួនភាគហ៊ុននិងរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	2019			2018		
	ភាគរយនៃ			ភាគរយនៃ		
	ភាគហ៊ុន	ចំនួន	តម្លៃគិតជា	ភាគហ៊ុន	ចំនួន	តម្លៃគិតជា
	កាន់កាប់	ភាគហ៊ុន	ពាន់រៀល	កាន់កាប់	ភាគហ៊ុន	ពាន់រៀល
លោក មាស ធន	0.82%	400	80,000	0.82%	400	80,000
អ្នកស្រី ធីតា នី	0.41%	200	40,000	0.41%	200	40,000
អ្នកស្រី ជា ចាន់ដា	0.44%	216	43,200	0.44%	216	43,200
លោក វ៉ែន ផល្លី	0.14%	70	14,000	0.14%	70	14,000
សមាគមភាគហ៊ុន បុគ្គលិក ដែល មានលោក លី ចាន់ទី ជា តំណាងភាគទុនិក	97.77%	47,622	9,524,400	97.77%	47,622	9,524,400
លោកលី ចាន់ទី	0.41%	200	40,000	0.41%	200	40,000
	100%	48,708	9,741,600	100%	48,708	9,741,600

18. ទុនបម្រុងតាមបទប្បញ្ញត្តិ

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)
ទុនបម្រុងតាមបទប្បញ្ញត្តិ(*)	386,227	94,780	418,890	104,253

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

18. ទុនបម្រុងតាមបទប្បញ្ញត្តិ (ត)

(*) បម្រែបម្រួលទុនបម្រុងតាមបទប្បញ្ញត្តិ៖

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
នាដើមការិយបរិច្ឆេទ	418,890	104,253	651,384	161,353
បន្ថយ៖ ពីការផ្ទេរពីទុនបម្រុងតាម បទប្បញ្ញត្តិទៅប្រាក់ចំណេញរក្សា				
ទុកក្នុងការិយបរិច្ឆេទ	(32,663)	(8,061)	(232,494)	(57,477)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(1,412)	-	377
នាចុងកាលការិយបរិច្ឆេទ	386,227	94,780	418,890	104,253

ការផ្ទេរផ្គត់ផ្គង់ទុនបម្រុងតាមបទប្បញ្ញត្តិដែលបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ មានដូចខាងក្រោម៖

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ឱនភាពឥណទានតាមបទប្បញ្ញត្តិរបស់ ធនាគារជាតិនៃកម្ពុជា				
- ប្រាក់បញ្ញើនិងប្រាក់តម្កល់នៅធនាគារផ្សេងៗ	19,519	4,790	3,402	846
- ឥណទានផ្តល់ដល់អតិថិជន	654,916	160,716	859,852	214,000
ការខាតបង់ឱនភាពនៃទ្រព្យសកម្មតាម បទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា	674,435	165,506	863,254	214,846
ការខាតបង់ឱនភាពនៃទ្រព្យសកម្មតាមស្តង់ដារ CIFRS សម្រាប់ សហគ្រាសធុនតូច និងមធ្យម(សម្គាល់៩)	288,208	70,726	444,364	110,593
	386,227	94,780	418,890	104,253

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែល ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

19. ចំណូលពីការប្រាក់

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ឥណទានផ្តល់ឲ្យអតិថិជន	5,617,004	1,386,230	5,185,629	1,281,985
ប្រាក់តម្កល់នៅធនាគារផ្សេងៗ	5,193	1,282	3,038	751
	<u>5,622,197</u>	<u>1,387,512</u>	<u>5,188,667</u>	<u>1,282,736</u>

20. ចំណាយលើការប្រាក់

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ប្រាក់កម្ចី	423,414	104,495	310,102	76,663
ប្រាក់បញ្ញើពីអតិថិជន	147,259	36,342	354,913	87,741
	<u>570,673</u>	<u>140,837</u>	<u>665,015</u>	<u>164,404</u>

21. ចំណូលពីប្រតិបត្តិការផ្សេងៗ

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ចំណេញពីការប្តូររូបិយប័ណ្ណ	948,100	233,983	-	-
ចំណូលពីការពិន័យ	27,229	6,720	49,374	12,206
ចំណេញពីការលក់	12,373	3,054	-	-
ចំណូលផ្សេងៗ	100,828	24,883	148,423	36,693
	<u>1,088,530</u>	<u>268,640</u>	<u>197,797</u>	<u>48,899</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

22. ចំណាយប្រតិបត្តិការផ្សេងៗ

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)
ប្រាក់បៀវត្សបុគ្គលិក	2,558,349	631,379	2,655,412	656,468
ប្រាក់សោធននិវត្តន៍និង អត្ថប្រយោជន៍	540,700	133,440	550,188	136,017
ចំណាយលើការជួល	209,034	51,588	199,462	49,311
កម្រៃសេវាវិជ្ជាជីវៈ	207,416	51,189	241,308	59,656
ចំណាយលើការពិនិត្យសុខភាព	129,622	31,990	146,149	36,131
ការបណ្តុះបណ្តាលនិងសិក្ខាសាលា	82,296	20,310	84,552	20,903
ចំណាយសម្ភារៈការិយាល័យ	60,902	15,030	72,238	17,859
ធានារ៉ាប់រង	57,711	14,243	60,808	15,033
ចំណាយពន្ធកាត់ទុក	50,477	12,457	54,472	13,467
ចំណាយទឹក និងអគ្គិសនី	47,458	11,712	49,280	12,183
ចំណាយលើការធ្វើដំណើរ	43,228	10,668	39,696	9,814
ចំណាយលើថ្លៃសាំង	38,212	9,430	42,928	10,613
ចំណាយជួសជុល និងថែទាំ	16,832	4,154	21,272	5,259
ចំណាយលើអាជ្ញាប័ណ្ណ	16,705	4,123	11,280	2,789
ថ្លៃទំនាក់ទំនង	16,201	3,998	21,274	5,259
ថ្លៃធនាគារ	16,077	3,968	11,559	2,858
ចំណាយលើវិវាទ	14,049	3,467	23,565	5,826
ចំណាយលើសម្ព័ន្ធភាព	7,654	1,889	7,468	1,846
ចំណាយលើការឈប់សម្រាកប្រចាំឆ្នាំ	1,300	321	6,894	1,704
ចំណាយលើសេវាសង្គម	1,144	282	780	193
ចំណាយផ្សេងៗ	2,025	500	115,799	28,628
មូលនិធិស្ថេរភាព	-	-	677,799	167,565
ខាតពីការប្តូរប័ណ្ណ	-	-	11,497	2,838
	4,117,392	1,016,138	5,105,680	1,262,220

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

23. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
សាច់ប្រាក់ក្នុងដៃ (កំណត់សម្គាល់ ៦)	201,829	49,529	142,323	35,421
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ ជាតិកម្ពុជា(កំណត់សម្គាល់ ៧(ខ))	120	29	-	-
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ ផ្សេងៗ (កំណត់សម្គាល់ ៨)	1,950,984	478,769	340,167	84,661
	<u>2,152,933</u>	<u>528,327</u>	<u>482,490</u>	<u>120,082</u>

24. ប្រតិបត្តិការជាមួយសម្ព័ន្ធព្រាម

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
លោក មាស ធន				
កម្ចី	121,560	30,000	121,350	30,000
ចំណាយការប្រាក់	9,725	2,400	9,708	2,400
	<u>131,285</u>	<u>32,400</u>	<u>131,058</u>	<u>32,400</u>
កម្រៃសម្រាប់អ្នកគ្រប់គ្រងសំខាន់ៗ៖				
ចំណាយសម្រាប់នាយកនិង អ្នកគ្រប់គ្រងសំខាន់ៗ	429,374	105,965	407,642	100,776

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

25. ការសន្យាភតិសន្យា

ក្រុមហ៊ុន មានភតិសន្យាលើការជួលការិយាល័យជាមួយការសន្យាជួលអប្បបរមាដូចខាងក្រោម៖

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
តិចជាង ១ឆ្នាំ	41,340	10,145	38,340	9,542
ចាប់ពី ២ ឆ្នាំ ដល់ ៥ ឆ្នាំ	47,637	11,690	31,224	7,771
	88,977	21,835	69,564	17,313

26. ព្រឹត្តិការណ៍ជាបន្តបន្ទាប់

ផលប៉ះពាល់នៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ដែលក្រុមហ៊ុន

ចាប់តាំងពីខែ មករា ឆ្នាំ 2020 ការផ្ទុះឡើងនៃ Coronavirus (“COVID-19”) មានផលប៉ះពាល់ដល់ស្ថានភាពពាណិជ្ជកម្មជាសកល និង ប្រទេសកម្ពុជា។ រហូតមកដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ COVID-19 មានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពទូទាត់សងរបស់អតិថិជនមួយចំនួន ។ ដោយរង់ចាំមើលស្ថានភាពនៃការរីករាលដាលនៃ COVID-19 បន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍នេះ ការផ្លាស់ប្តូរនៃលក្ខខណ្ឌសេដ្ឋកិច្ចដែលអាចកើតឡើងអាចនឹងមានផលប៉ះពាល់ដល់ លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហើយទំហំនៃផលប៉ះពាល់មិនអាចប៉ាន់ស្មានបាននៅកាលបរិច្ឆេទនៃរបាយការណ៍នេះ។ ក្រុមហ៊ុននឹងបន្តការយកចិត្តទុកដាក់ទៅលើស្ថានភាពនៃ COVID-19 និងឆ្លើយតបយ៉ាងសកម្មចំពោះផលប៉ះពាល់របស់វាទៅលើស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុន ។